



ការប្តេជ្ញាចិត្តតាមបទដ្ឋានអប្បបរមា យេនឌ័រ និងពិពិធកាតក្នុងគ្រោះអាសន្ន

គម្រោងសាកល្បង

តើយើងធ្វើការដូចម្តេច ?



សម្លេងការប្តេជ្ញាចិត្តរួមរបស់សហព័ន្ធអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមក្នុងយុទ្ធសាស្ត្រ ២០២០ ដើម្បីឆ្ពោះទៅដោះស្រាយបញ្ហាធំៗដែលប្រឈមនឹងមនុស្សជាតិនៅក្នុងទសវត្សរ៍ខាងមុខនេះបាន ប្រាប់ឲ្យដឹងនូវតម្រូវការ និងភាពងាយរងគ្រោះរបស់សហគមន៍ដែលយើងកំពុងធ្វើការជាមួយ ក៏ដូចជាការផ្តល់ សិទ្ធិនិងសេរីភាពជាមូលដ្ឋានដល់មនុស្សគ្រប់គ្នា។ យុទ្ធសាស្ត្រនេះផ្តល់ផលប្រយោជន៍ដល់អ្នកដែលស្វែងរក សហព័ន្ធអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម ដើម្បីជួយកសាងភាពមនុស្សធម៌ ភាពថ្លៃថ្នូរនិងសន្តិភាព ក្នុងពិភពលោកឲ្យបានកាន់តែច្រើនឡើងថែមទៀត។

តាមយុទ្ធសាស្ត្ររបស់សហព័ន្ធអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមជាង១០ឆ្នាំខាងមុខ និង ដើម្បីសម្រេចបានតាមគោលបំណងដូចខាងក្រោម ៖

១. ជួយសង្គ្រោះជីវិត ការពារជីវភាពរស់នៅនិងពង្រឹងការស្តារឡើងវិញក្រោយពីវិបត្តិគ្រោះមហន្តរាយ។
២. ធ្វើឲ្យជីវិតមានសុខភាពល្អនិងមានសុវត្ថិភាព។
៣. លើកកម្ពស់បរិយាប័ន្នសង្គមនិងវប្បធម៌គ្មានអំពើហិង្សានិងសន្តិភាព។

© កាកបាទក្រហមអឌ្ឍចន្ទក្រហមអន្តរជាតិ

ទីក្រុងហ្សឺណែវ ឆ្នាំ ២០១៥

ការបោះពុម្ពផ្សាយ ចតចម្លង ការបកប្រែជាភាសាដទៃទៀត ឬយកលំនាំតាមផ្នែកណាមួយទៅតាមតម្រូវការរបស់ប្រទេស នីមួយៗត្រូវបានអនុញ្ញាតដោយមានដាក់បញ្ជាក់ពីប្រភពដើម ឲ្យបានច្បាស់លាស់។ សំណូមពរសម្រាប់ការផលិតធ្វើពាណិជ្ជ កម្មត្រូវតែស្នើសុំដោយផ្ទាល់ទៅសហព័ន្ធអន្តរជាតិកាកបាទ ក្រហម អឌ្ឍចន្ទក្រហម តាមអ៊ីម៉ែល secretariat@ifrc.org

កាកបាទក្រហមអឌ្ឍចន្ទក្រហមអន្តរជាតិ រក្សាសិទ្ធិរូបថត ទាំងឡាយដែលប្រើនៅក្នុងសៀវភៅនេះ លើកលែងតែមាន ការបញ្ជាក់។

P.O. Box 372
CH-1211 Geneva 19
Switzerland
Telephone: +41 22 730 4222
Telefax: +41 22 733 0395
E-mail: secretariat@ifrc.org
Website: <http://www.ifrc.org>

តារាងមាតិកា

សេចក្តីផ្តើម	2
តារាងផ្ទៃផ្លូវ ការទទួលបាន ការចូលរួម និង សុវត្ថិភាព	6
ការប្តូរជាចិត្តតាមបទដ្ឋានអប្បបរមាយេនឌ័រនិងពិពិធនភាពក្នុងគ្រោះអាសន្ន	14
សុខភាពក្នុងគ្រោះអាសន្ន	14
សន្តិសុខស្បៀង	19
អនាម័យទឹកស្អាត	23
ទីជម្រកក្នុងគ្រោះអាសន្ន	27
ជីវភាពរស់នៅ	31
សម្ភារៈដែលមិនមែនជាស្បៀង	34
ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ	38
ឧបសម្ព័ន្ធ	
ឧបសម្ព័ន្ធ១ : ការប៉ាន់ប្រមាណតម្រូវការ និងការវិភាគយេនឌ័រនិងពិពិធនភាព	42
ឧបសម្ព័ន្ធ២ : លក្ខណៈវិនិច្ឆ័យការជ្រើសរើស និងចាត់អាទិភាពអ្នកទទួលបាន	44

សេចក្តីផ្តើម

ការណែនាំនេះបង្ហាញដល់បុគ្គលិក និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមអង្គចន្ទក្រហមរួមជាមួយការប្តេជ្ញាចិត្តទៅតាមបទដ្ឋានអប្បបរមាយេនឌ័រនិងពិពិធភាពគ្រោះអាសន្ន។ ការតាក់តែងនេះបង្កើតឡើងសម្រាប់ជួយដល់ការវិភាគនិងឆ្លើយតបទៅនឹងតម្រូវការផ្សេងគ្នារវាងស្ត្រីនិងបុរសគ្រប់វ័យនិងគ្រប់មជ្ឈដ្ឋាន។

ហេតុអ្វីត្រូវមានការប្តេជ្ញាចិត្តតាមបទដ្ឋានអប្បបរមាយេនឌ័រ និងពិពិធភាពគ្រោះអាសន្ន?

មិនមែនគ្រប់មនុស្សទាំងអស់សុទ្ធតែមានបទពិសោធន៍ទទួលរងផលប៉ះពាល់ដោយសារគ្រោះអាសន្ន ដូចៗគ្នានោះទេ។ គ្រោះអាសន្នបានសង្កត់ធ្ងន់ទៅលើអសមភាពយេនឌ័រដែលមានស្រាប់និងឧប្បត្តិហេតុនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលជារឿយៗកើនឡើងក្នុងអំឡុងពេល និងក្រោយពេលគ្រោះអាសន្ន។ យេនឌ័រនិងកត្តាសង្គមផ្សេងៗទៀតរួមបញ្ចូល អាយុ ពិការភាព ស្ថានភាពសុខភាព ជំងឺអេដស៍ និងជំងឺរ៉ាំរ៉ៃផ្សេងៗ មុខតំណែងក្នុងសង្គម ជាតិពន្ធុ។ល។ ការកំណត់ទំហំនៃការឆ្លើយតបដល់អ្នកដែលងាយទទួលរងផលប៉ះពាល់ និងការស្តារឡើងវិញក្រោយគ្រោះអាសន្ន។

ស្ត្រីនិងបុរសគ្រប់វ័យនិងគ្រប់មជ្ឈដ្ឋានមានតម្រូវការ និងក្តីបារម្ភខុសប្លែកពីគ្នានិងមានយុទ្ធសាស្ត្រដោះស្រាយបញ្ហាផ្សេងៗគ្នា។ ភាពខុសគ្នាទាំងនេះត្រូវតែទទួលស្គាល់និងដាក់បញ្ចូលទៅក្នុងការឆ្លើយតបគ្រោះអាសន្នទាំងឡាយ។

ការយល់ដឹងថាស្ត្រីនិងបុរសគ្រប់វ័យ រួមទាំងតម្រូវការជាក់លាក់ ការប្រឈមមុខនឹងឧបសគ្គផ្សេងៗទាំងនេះអាចជួយដល់ការអភិវឌ្ឍន៍កម្មវិធីឲ្យមានប្រសិទ្ធភាពជាងមុននិងធានាថាតម្រូវការរបស់ប្រជាជនត្រូវបានផ្តល់ជូន។ ជាលទ្ធផលកម្មវិធីឆ្លើយតបគ្រោះអាសន្នចាំបាច់ត្រូវតែតម្រូវដើម្បីបំពេញតាមលក្ខណៈជាក់លាក់និងតម្រូវការផ្សេងៗទាំងអស់ទៅតាមលទ្ធផល សម្រេចបានតាមរយៈការពិគ្រោះយោបល់និងការវិភាគយេនឌ័រនិងពិពិធភាព ដែលបានបង្កើតឡើងក្នុងការងារប្រតិបត្តិ។ ការជ្រើសយកយេនឌ័រនិងពិពិធភាពគឺបានគូសបញ្ជាក់នូវឱកាស និងធនធានក្នុងការប្រឹងប្រែងកសាងស្តារឡើងវិញ។

ការប្តេជ្ញាចិត្តតាមបទដ្ឋានអប្បបរមាយេនឌ័រនិងពិពិធភាពក្នុងកម្មវិធីគ្រោះអាសន្នបង្កើតបានជាគ្រឹះសម្រាប់សកម្មភាពជាក់ស្តែងដើម្បីអនុវត្តឆ្លើយតបគ្រោះអាសន្នរបស់កាកបាទក្រហមអង្គចន្ទក្រហម។

ការណែនាំនេះបង្ហាញអំពីក្របខណ្ឌការងារគន្លឹះចំនួនបួនចំណុចជុំវិញការប្តេជ្ញាចិត្តតាមបទដ្ឋានអប្បបរមាដែលត្រូវបានរៀបចំ និងកំណត់នូវការប្តេជ្ញាចិត្តទៅតាមវិស័យសំខាន់ៗចំនួនប្រាំពីរ។ ក្របខណ្ឌបទដ្ឋានអប្បបរមា អនុញ្ញាតឱ្យយើងរៀបចំការអនុវត្តតាមបទដ្ឋានដែលមានចំណងជើងចំនួនបួនគឺ **ភាពថ្លៃថ្នូរ ការទទួលបានការចូលរួម និងសុវត្ថិភាព**។

ការប្តេជ្ញាចិត្តតាមបទដ្ឋានអប្បបរមាសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃយេនឌ័រនិងភាពខុសគ្នានៅក្នុងការវាយតម្លៃសេចក្តីត្រូវការហើយក៏សំដៅទៅលើការបញ្ជ្រាបយេនឌ័រនិងពិការភាពក្នុងការជ្រើសរើសអ្នកទទួលផលនិងលក្ខណៈវិនិច្ឆ័យនានា។ ការណែនាំអំពីលក្ខណៈវិនិច្ឆ័យការជ្រើសរើស និងការចាត់អាទិភាពអ្នកទទួលផលមាននៅក្នុងឧបសម្ព័ន្ធ១ និងឧបសម្ព័ន្ធ២។

ផែនការយុទ្ធសាស្ត្រកាកបាទក្រហមអឌ្ឍចន្ទក្រហមស្តីពីបញ្ហាយេនឌ័រនិងពិការភាព២០១៣-២០២០ចង្អុលបង្ហាញអំពីយេនឌ័រនិងពិការភាពដូចតទៅ ៖

យេនឌ័រ “សំដៅទៅលើភាពខុសគ្នានៅក្នុងសង្គមរវាងស្ត្រីនិងបុរសនៅក្នុងវដ្តនៃជីវិតរបស់ពួកគេ។ ថ្វីបើមានឫសគល់យ៉ាងរឹងមាំនៅក្នុងវប្បធម៌ទាំងអស់ក៏ដោយភាពខុសគ្នានៅក្នុងសង្គមរវាងស្ត្រីនិងបុរសអាចប្រែប្រួលតាមពេលវេលានិងមានលក្ខណៈខុសគ្នារវាងវប្បធម៌។ យេនឌ័រកំណត់តួនាទី អំណាច និងធនធានសម្រាប់ស្ត្រីនិងបុរសនៅក្នុងវប្បធម៌នីមួយៗ។”

ពិពិធកាតមានន័យថា ការទទួលយកនិងការគោរពចំពោះគ្រប់ទម្រង់នៃភាពខុសគ្នា ឧទាហរណ៍ ៖ យេនឌ័រ

ការណែនាំផ្លូវភេទ អាយុ ពិការភាព ស្ថានភាពមេរោគអេដស៍ ស្ថានភាពសេដ្ឋកិច្ច សង្គម សាសនា សញ្ជាតិនិងជនជាតិដើមភាគតិច (រាប់បញ្ចូលទាំងជនជាតិភាគតិចនិងក្រុមអន្តោប្រវេសន៍) ។

ក្របខណ្ឌយុទ្ធសាស្ត្របានកត់សំគាល់លើចំណុចរួមរវាងយេនឌ័រនិងទម្រង់ផ្សេងៗនៃពិការភាពគឺមានការទាក់ទងគ្នាទៅវិញទៅមករវាងការរើសអើងលើផ្នែកយេនឌ័រ និងការរើសអើងដែលបណ្តាលមកពីទម្រង់ផ្សេងៗនៃពិការភាព។



ការប្តេជ្ញាចិត្តតាមបទដ្ឋានអប្បបរមាដែលណែនាំក្នុងសៀវភៅនេះគឺអនុវត្តតាមនិន្នាការថ្មីឆ្ពោះទៅរកការប្រើប្រាស់បទដ្ឋានអប្បបរមាសម្រាប់អ្នកឆ្លើយតបគ្រោះអាសន្ន។ ប្រសិនបើបទដ្ឋានអប្បបរមាជំនួសផ្សេងទៀតឬសម្ភារៈណែនាំមួយចំនួន (ឧទាហរណ៍ ៖ Sphere IASC) កំពុងត្រូវបានប្រើយ៉ាងមានប្រសិទ្ធភាពនោះអ្នកអនុវត្តត្រូវតែបន្តប្រើការណែនាំដែលពួកគេយល់ឃើញថាមានប្រយោជន៍បំផុត។

សេចក្តីព្រាងដំបូងនៃឯកសារនេះត្រូវបានពិនិត្យឡើងវិញដោយអ្នកជំនាញបច្ចេកទេសយេនឌ័រនិងពិពិធកាត។ កំណែថ្មីបច្ចុប្បន្ននេះនៅតែចាត់ទុកជាសេចក្តីព្រាងដែលនឹងត្រូវពិនិត្យឡើងវិញបន្ទាប់ពីការប្រើប្រាស់ក្នុងរយៈពេលមួយ។ ស្វាគមន៍រាល់ការផ្តល់មតិយោបល់នៅលើកំណែនេះដើម្បីកែលម្អ តាមសេវាសាធារណៈដោយផ្ញើមតិទៅអាស័យដ្ឋានអ៊ីមែល genderdiversity.msocs@ifrc.org

តើការប្តេជ្ញាចិត្តតាមបទដ្ឋានអប្បបរមាទាំងនេះសម្រាប់អ្នកណា?

ការប្តេជ្ញាចិត្តទាំងនេះគឺសម្រាប់បុគ្គលិក សមាជិក និងអ្នកស្ម័គ្រចិត្តទាំងអស់។ ដោយមិនគិតពី តំបន់គោលដៅ ជំនាញរបស់ពួកគេដែលកំពុងអនុវត្តតាមមូលដ្ឋានទាំងអស់ដើម្បីយល់ច្បាស់ពីតម្រូវការនិងសុវត្ថិភាព ហានិភ័យដែលស្ត្រីនិងបុរសគ្រប់វ័យរួមទាំងអ្នកដែលងាយទទួលរងគ្រោះប្រឈមមុខនឹងគ្រោះអាសន្ន។ ការប្តេជ្ញាចិត្តបទដ្ឋានអប្បបរមាទាំងនេះគឺជាឧបករណ៍មួយដើម្បីបញ្ចូលយុទ្ធសាស្ត្រយេនឌ័រនិងពិពិធកាតដែលងាយកើតមានទៅលើការរៀបចំគាត់តែងគម្រោង ការប្រតិបត្តិ ការត្រួតពិនិត្យការវាយតម្លៃនិងការធ្វើរបាយការណ៍អំពីបទអន្តរាគមន៍របស់ពួកគេ។

តើការប្តេជ្ញាចិត្តតាមបទដ្ឋានអប្បបរមាទាំងនេះត្រូវបានបង្កើតយ៉ាងដូចម្តេច?

ការប្តេជ្ញាចិត្តតាមបទដ្ឋានអប្បបរមាចំពោះយេនឌ័រនិងពិពិធកាតនៅក្នុងកម្មវិធីគ្រោះអាសន្នបានបង្ហាញយ៉ាងទូលំទូលាយអំពីសមាគមជាតិកាកបាទក្រហមអង្គចន្ទក្រហមនិងធនធានទាំងឡាយដែលមិនមែនកាកបាទក្រហម អង្គចន្ទក្រហមរួមមាន ៖

- កំណត់សម្គាល់ណែនាំរបស់កាកបាទក្រហមអង្គចន្ទក្រហមស្តីពីការបញ្ចូលយេនឌ័រនិងពិពិធកាតទៅក្នុងសុខភាពសហគមន៍ អនាម័យទឹកស្អាត ទីជម្រកក្នុងគ្រោះអាសន្ន និងសន្តិសុខស្បៀង។
- ការប៉ាន់ប្រមាណភាពងាយទទួលរងគ្រោះនិងសមត្ថភាពរបស់កាកបាទក្រហមអង្គចន្ទក្រហម
- ការផ្តួចផ្តើមនៃការធ្វើឲ្យប្រសើរឡើងនៃកម្មវិធីកាកបាទក្រហមអង្គចន្ទក្រហម(ឧបករណ៍ការប៉ាន់ប្រមាណផលប៉ះពាល់)
- ការសង្ខេបខ្លីអំពីយេនឌ័ររបស់កាកបាទក្រហមអូស្ត្រាលី
- គណៈកម្មាធិការអចិន្ត្រៃយ៍អន្តរការី សៀវភៅយេនឌ័រនៅក្នុងសកម្មភាពមនុស្សធម៌ (២០០៦)¹

1 See <http://www.humanitarianinfo.org/iasc/>

- គោលការណ៍ណែនាំស្តីពីអំពើហិង្សាប្រឆាំងនឹងភេទ (២០០៥ និងព្រាងឆ្នាំ ២០១៥)²
- ក្រុមការងារការពារកុមារ ឆ្នាំ ២០១២ បទដ្ឋានអប្បបរមាសម្រាប់ការការពារកុមារនៅក្នុងសកម្មភាពមនុស្សធម៌³
- សៀវភៅស្វែងរក Sphere (២០១១)⁴
- ក្រុម URD, HAP អន្តរជាតិ អ្នកអនុវត្តគម្រោង Aid និងគម្រោងស្វែងរក Sphere, បទដ្ឋានគ្រឹះក្នុងការងារមនុស្សធម៌ស្តីពីគុណភាពនិងគណនេយ្យភាព (២០១៤)⁵។

² See http://www.humanitarianinfo.org/iasc/pageloader.aspx?page=content-subsidi-tf_gender-gbv

³ See <http://cpwg.net/minimum-standards/>

⁴ See <http://www.sphereproject.org/handbook/>

⁵ See <http://www.corehumanitarianstandard.org/files/files/Core%20Humanitarian%20Standard%20-%20English.pdf>

ក្របខណ្ឌ ភាពថ្លៃថ្នូរ ការទទួលបាន ការចូលរួម និង សុវត្ថិភាព

ការប្តេជ្ញាចិត្តតាមបទដ្ឋានអប្បបរមាដែលមាននៅក្នុងជំពូកបច្ចេកទេសទាក់ទងទៅនឹងចំណុចជាក់លាក់ចំនួន បួនដែលយើងត្រូវយកមកអនុវត្តគឺ *ភាពថ្លៃថ្នូរ ការទទួលបាន ការចូលរួម និងសុវត្ថិភាព* ។

ក្របខណ្ឌ ភាពថ្លៃថ្នូរ ការទទួលបាន ការចូលរួម និងសុវត្ថិភាពផ្តល់នូវការណែនាំដ៏សាមញ្ញប៉ុន្តែមានភាព ទូលំទូលាយសម្រាប់ដោះស្រាយសកម្មភាពស្នូលនៅក្នុងកម្មវិធីគ្រោះអាសន្នកាកបាទក្រហមអង្គចន្ទក្រហម។

គោលការណ៍នៃភាពថ្លៃថ្នូរ ការទទួលបាន ការចូលរួមនិងសុវត្ថិភាពរបស់បុគ្គលនិងក្រុមទាំងអស់គឺស្ថិតនៅ ក្នុងគោលការណ៍ការពារសិទ្ធិមនុស្សធម៌ និងបទដ្ឋានគ្រឹះក្នុងការងារមនុស្សធម៌។

ការជម្រុញលើកទឹកចិត្តអាទិភាពក្នុងការឆ្លើយតបនឹងវិបត្តិទាំងឡាយគឺដើម្បីជួយសង្គ្រោះជីវិតនិងកាត់ បន្ថយការលិចលង់របស់មនុស្សនិងគាំទ្រសិទ្ធិរស់រានមានជីវិតដោយភាពថ្លៃថ្នូរ។សកម្មភាពរបស់យើងគឺ ដឹកនាំដោយគោលការណ៍គ្រឹះរបស់យើង។

6 មើលក្នុងគម្រោងស្នើ និងច្បាប់មនុស្សធម៌។ គោលការណ៍ការពារមាន ៖ ១. ជៀសវាងកុំធ្វើសកម្មភាពប្រឈម មុខទាំងឡាយដែលបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាជន ២. ធ្វើយ៉ាងណាជួយគាំទ្រដល់ប្រជាជនដោយភាពមិន លំអៀងទៅតាមទំហំនៃសេចក្តីត្រូវការ និងមិនរើសអើង។ សូមមើលគម្រោងស្នើនិងធម្មនុញ្ញមនុស្សធម៌។ គោលការណ៍ការពារគឺ ១. ជៀសវាងការបង្ហាញមនុស្សឲ្យរងគ្រោះ បន្ថែមទៀតដោយសារលទ្ធផលនៃសកម្មភាពរបស់អ្នក ២. ធានាថាប្រជាជនទទួលបានជំនួយមិនលំអៀង - សមា មាត្រទៅនឹងតម្រូវការនិងគ្មានការរើសអើង ៣. ការពារមនុស្សពីផលវិបាកទាំងរាងកាយនិងផ្លូវចិត្តដែលកើតឡើងពី អំពើហិង្សានិងការរំលោភបំពាន ៤. ជួយមនុស្សឲ្យទាមទារសិទ្ធិរបស់ពួកគេដែលបានបាត់បង់ដោយសារការរំលោភ បំពាននិងបានមកវិញនូវភាពល្អប្រសើរក្នុងជីវិតរស់នៅ។

កាលនៃថ្ងៃថ្មី

ការទទួលស្គាល់ថាមនុស្សទាំងអស់ដែលទទួលរងផលប៉ះពាល់ដោយគ្រោះអាសន្នមានសិទ្ធិរស់រានមានជីវិតដោយភាពថ្លៃថ្នូរត្រូវបានបញ្ជ្រាបយ៉ាងរឹងមាំនៅក្នុងគោលការណ៍គ្រឹះមនុស្សធម៌និងត្រូវតែធ្វើក្នុងការងារនេះ។ លើសពីនេះទៅទៀតសិទ្ធិរស់រានមានជីវិតដោយភាពថ្លៃថ្នូរត្រូវបានឆ្លុះបញ្ចាំងនៅក្នុងបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិដែលបានលើកកម្ពស់សិទ្ធិទទួលបានជំនួយមនុស្សធម៌។ ការគោរពចំពោះភាពថ្លៃថ្នូរសម្រាប់អ្នកងាយទទួលរងគ្រោះត្រូវគាំទ្រក្នុងរាល់សកម្មភាពជំនួយគ្រោះអាសន្នហើយជំនួយបែបនេះត្រូវតែផ្តល់ជូនតាមគោលការណ៍មិនលំអៀង។ ការការពារភាពថ្លៃថ្នូរដល់អ្នកដែលទទួលរងផលប៉ះពាល់គឺជាផ្នែកសំខាន់នៃការងារមនុស្សធម៌ហើយត្រូវបានចាត់ជាអាទិភាពនៅក្នុងកម្មវិធីឆ្លើយតបគ្រោះអាសន្នទាំងអស់។

សម្រាប់ចលនាកាកបាទក្រហម អង្គចន្ទក្រហម ភាពថ្លៃថ្នូរបស់មនុស្សមានន័យថា ការគោរពជីវិតនិងភាពថ្លៃថ្នូរបស់បុគ្គល។ អ្នកឆ្លើយតបគ្រោះអាសន្នកាកបាទក្រហមអង្គចន្ទក្រហម និងកម្មវិធីឆ្លើយតបពេលមានគ្រោះអាសន្នទាំងអស់គួរតែចូលរួមក្នុងការថែរក្សានិងលើកកម្ពស់ភាពថ្លៃថ្នូរបស់មនុស្ស។ វាស់វែងការគោរពការពារនិងលើកកម្ពស់ភាពថ្លៃថ្នូរបស់បុគ្គលនៅក្នុងស្ថានភាពដែលងាយរងគ្រោះខ្លាំងបំផុតគឺមិនត្រូវមានដែនកំណត់ក្នុងការចូលរួមរបស់អ្នកងាយទទួលរងគ្រោះនោះទេ។ ការគោរពការពារនិងលើកកម្ពស់ភាពថ្លៃថ្នូររួមបញ្ចូលទាំងការការពារសុខុមាលភាពផ្លូវចិត្ត ផ្លូវកាយរបស់បុគ្គលផ្ទាល់ និងទទួលបាននូវតម្រូវការជាក់លាក់ផ្នែកវប្បធម៌របស់ពួកគេ។

ត្រូវទទួលស្គាល់ថាគំនិតនៃភាពថ្លៃថ្នូរមានន័យថាភាពខុសគ្នារវាងមនុស្សផ្សេងគ្នាគឺត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីបរិបទវប្បធម៌និងសង្គម។ ដូច្នេះវាពិបាកក្នុងការវាស់វែងថាតើភាពថ្លៃថ្នូរត្រូវបានបញ្ជ្រាបនៅក្នុងការឆ្លើយតបនិងធានានូវគណនេយ្យភាពនៅក្នុងកម្រិតណា។ ទោះបីជាយ៉ាងនេះក្តីកិច្ចការនៃការធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាពនៃយេនឌ័រនិងពិពិធភាពគឺពឹងផ្អែកយ៉ាងរឹងមាំលើភាពថ្លៃថ្នូរតាមរយៈការអនុវត្តបទដ្ឋានអប្បបរមា ហើយយើងនឹងខិតខំលើកកម្ពស់ការវាស់វែងនិងឲ្យភាគីពាក់ព័ន្ធមានការទទួលខុសត្រូវរួមក្នុងបញ្ហាដ៏សំខាន់នេះ។

ការទទួលបាន

កម្មវិធីឆ្លើយតបទៅនឹងគ្រោះអាសន្នត្រូវមានការចូលរួមពីគ្រប់បុគ្គល និងអនុក្រុមដែលទទួលបានផលប៉ះពាល់។ អាស្រ័យហេតុនេះការជ្រើសរើសអ្នកដែលទទួលបានផលប៉ះពាល់និងការជ្រើសរើសអាទិភាពលក្ខណៈវិនិច្ឆ័យសម្រាប់ការទទួលបាន សម្ភារៈមនុស្សធម៌ សេវាកម្មផ្សេងៗ និងការការពារត្រូវជូនដំណឹងដោយការវិភាគអំពីយេនឌ័រនិងពិពិធកាតដើម្បីធានាថាជំនួយនិងការការពារទាំងអស់នឹងទៅដល់ជនងាយទទួលបានគ្រោះបំផុត។

៤ចំណុចសំខាន់បំផុតនៃមធ្យោបាយទទួលបាននូវជំនួយមនុស្សធម៌និងការការពារមាន ៖ ការមិនរើសអើង ការទទួលបានផ្នែកកាយសម្បទា ការទទួលបានផ្នែកសេដ្ឋកិច្ច និងការទទួលបានព័ត៌មាន⁷។

ការមិនរើសអើង ៖ ផ្តល់នូវភាពមនុស្សធម៌ គ្រឿងសម្ភារៈបរិក្ខារ និងការទទួលបានសេវាកម្មដល់មនុស្សគ្រប់ៗគ្នាដោយមិនរើសអើង មានសិទ្ធស្មើគ្នា ជាពិសេសអ្នកដែលប្រឈមនឹងភាពងាយទទួលបានគ្រោះ និងអ្នកដែលរងគ្រោះអាសន្ន។

ការទទួលបានផ្នែកកាយសម្បទា ៖ មនុស្សគ្រប់រូបទទួលបានគ្រឿងបរិក្ខារនិងសេវាកម្មប្រកបដោយសុវត្ថិភាព និងមានវិធានការពិសេសដើម្បីសម្របសម្រួលជួយដល់ក្រុមងាយទទួលបានគ្រោះ។ ការធានាថាមនុស្សចាស់ ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ឬជំងឺរ៉ាំរ៉ៃត្រូវប្រកបត្រូវតែមានលទ្ធភាពទទួលបានសេវាកម្មនិងផលប្រយោជន៍ពីកម្មវិធីគ្រោះអាសន្នស្មើភាពគ្នាទៅនឹងប្រជាជនទូទៅ។ វិធានការបែបនេះរួមមានបញ្ចូលការសាងសង់កន្លែងមានសុវត្ថិភាពសម្រាប់អ្នកដែលរងគ្រោះពីការរំលោភបំពានឬដាក់ឱ្យមានមធ្យោបាយជួយសម្របសម្រួលដល់ជនពិការដូចជាផ្លូវឡើង ច្រកទ្វារធំជាដើម។

ការទទួលបានផ្នែកសេដ្ឋកិច្ច ៖ នៅកន្លែងដែលមានថ្លៃឈ្នួលណាមួយដែលពាក់ព័ន្ធសេវាកម្មត្រូវតែមានតម្លៃសមរម្យសម្រាប់ក្រុមដែលជួបការលំបាកក្នុងសង្គម។ ធ្វើឱ្យមានសមធម៌សម្រាប់គ្រួសារក្រីក្រមិនគួរមានបន្ទុកនៃការចំណាយច្រើនធៀបនឹងគ្រួសារដែលមានជីវភាពធូរធារឡើយ។

ការទទួលបានព័ត៌មាន ៖ មនុស្សគ្រប់រូបនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់គួរតែដឹងពីសិទ្ធិរបស់ពួកគេក្នុងការទទួលបានជំនួយនិងការការពារហើយព័ត៌មានបែបនេះត្រូវបានផ្សព្វផ្សាយ តាមវិទ្យុតាមផ្ទាំងរូបភាពដោយប្រើភាសា និងរូបភាពដែលទាក់ទងនឹងសហគមន៍ផ្ទាល់ជាដើម។

7 យកលំនាំតាម គណៈកម្មាធិការសេដ្ឋកិច្ច សង្គម និងសិទ្ធិមនុស្ស ការផ្តល់ចិត្តិយសដល់យេនឌ័ររៀនទី១៤ ទី២២ U.N. Doc. E/C.12/2000/4, 2000

ការចូលរួម

ការចូលរួមគឺជាដៅទៅលើការចូលរួមពេញលេញនិងស្មើភាពគ្នារបស់សមាជិកសហគមន៍ទាំងអស់ក្នុងដំណើរការធ្វើការសម្រេចចិត្តនិងសកម្មភាពដែលប៉ះពាល់ដល់ជីវិតរបស់ពួកគេ។ កម្រិតការចូលរួមនៃមនុស្សផ្សេងគ្នាគឺអាស្រ័យលើបទពិសោធន៍ដែលពួកគេមាន ហើយពួកគេនឹងទទួលបាននូវអ្វីមួយពីដំណើរការនេះ។

ការចូលរួមគឺជាតំណាងនូវការជូនដំណឹងនិងការសម្រេចចិត្តសម្រាប់មនុស្សគ្រប់គ្នា និងស្តាប់គ្នាទៅវិញទៅមក។ តួនាទីក្នុងការឆ្លើយតបគ្រោះអាសន្នគឺជួយសម្របសម្រួលការពិភាក្សានិងការវិភាគជាមួយប្រជាជនដែលរងផលប៉ះពាល់។ ដូច្នេះពួកគេអាចកំណត់ពីអាទិភាពនិងលទ្ធផលដែលគេពេញចិត្តនិងចង់បាន⁸។ ការចែករំលែកព័ត៌មានគឺជាបទដ្ឋានគ្រឹះនៃការងារមនុស្សធម៌សម្រាប់គណនេយ្យភាពចំពោះអ្នកទទួលផលនិងជាផ្នែកសំខាន់មួយនៃការចូលរួម។

ការចូលរួមគឺជាសិទ្ធិនិងមានសារៈសំខាន់សម្រាប់ការធ្វើការសម្រេចចិត្ត កាលើកកម្ពស់ការការពារនិងកាត់បន្ថយអារម្មណ៍នៃភាពគ្មានអំណាច ជួយឲ្យយើងគូសបញ្ជាក់សមត្ថភាពអំពីការយល់ដឹង សមត្ថភាពជំនាញ និងធនធានរបស់ប្រជាជនដែលរងផលប៉ះពាល់ ផ្តល់អំណាចដល់ស្ត្រីនិងបុរសគ្រប់វ័យនិងគ្រប់មជ្ឈដ្ឋានដើម្បីកសាងទំនុកចិត្តនិងជឿជាក់លើខ្លួនឯង។ ជួយប្រជាពលរដ្ឋដែលមានការព្រួយបារម្ភដើម្បីដោះស្រាយភាពតានតឹងក្នុងការជម្លៀសចេញពីកន្លែងរស់នៅដោយបង្ខំ⁹។

ការចូលរួមរបស់ប្រជាជនដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយទាំងស្រុងនិងបុរសគ្រប់វ័យនិងគ្រប់មជ្ឈដ្ឋាន សមត្ថភាពនិងយុទ្ធសាស្ត្ររបស់ពួកគេ គឺជាកត្តាសំខាន់ដើម្បីជួយដល់ការរស់នៅក្នុងការឆ្លើយតបគ្រោះអាសន្ន។ សកម្មភាពមនុស្សធម៌គួរតែបង្កើនការចូលរួមរបស់ប្រជាជនក្នុងតំបន់ក្នុងការងារឆ្លើយតប និងមានការចូលរួមរបស់ស្ត្រីនិងបុរសគ្រប់វ័យនិងគ្រប់មជ្ឈដ្ឋានដែលរងផលប៉ះពាល់

8 យកលំនាំតាម UNHCR, 2008, ប្រតិបត្តិការការឆ្លើយតបសហគមន៍មូលដ្ឋាន UNHCR, ទំព័រទី 17, 18

9 Ibid.

ដោយគ្រោះអាសន្នក្នុងការតាក់តែងនិងអនុវត្តការឆ្លើយតបបន្ទាន់ធ្វើឲ្យប្រសើរឡើងនូវគុណភាព ប្រសិទ្ធភាព និងនិរន្តរភាពគម្រោង។ ការឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់បុគ្គលនិងសហគមន៍តម្រូវឲ្យមានការពិភាក្សាលើវេទនាសម្ព័ន្ធជាមួយប្រជាជនគោលដៅសម្រាប់សកម្មភាពមនុស្សធម៌។ ការចូលរួមពិភាក្សាអំពីការប៉ាន់ប្រមាណតម្រូវការត្រូវមានការបែងចែករវាងស្ត្រីនិងបុរសរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះ តាមសេចក្តីត្រូវការរបស់ពួកគេ ការយកចិត្តទុកដាក់ ការចាត់អាទិភាព និងការវិភាគរួមគ្នានូវហានិភ័យដែលពួកគេប្រឈមមុខ សមត្ថភាព និងតួនាទី ទាំងអស់នេះគឺពួកគេដើរតួជាភ្នាក់ងារនៃការផ្លាស់ប្តូរ។ ការប៉ាន់ប្រមាណតម្រូវការដោយមានការចូលរួមគឺជាដំណាក់កាលមួយនៃការវិភាគស្ថានភាពទាំងមូល។ ការចូលរួមរបស់ស្ត្រីនិងបុរសនៅក្នុងដំណាក់កាលទាំងអស់នៃវដ្តគម្រោងនេះជួយឲ្យមានការយល់ដឹងទូលំទូលាយជាងមុននិងកំណត់មូលដ្ឋានគ្រឹះឲ្យកាន់តែមានភាពប្រសើរឡើងសម្រាប់ខ្លួនឯងផ្ទាល់និងសហគមន៍។

ការចូលរួមក្នុងការឆ្លើយតបគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសិទ្ធិរបស់ប្រជាជនដោយភាពថ្លៃថ្នូរក្នុងជីវិតរស់នៅដែលបានបញ្ជាក់នៅក្នុងលក្ខខណ្ឌការងារសម្រាប់ចលនាកាកបាទក្រហមនិងអង្គចន្ទក្រហមអន្តរជាតិនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយ។ ការចូលរួមគឺជាការប្តេជ្ញាចិត្តមួយក្នុងចំណោមការប្តេជ្ញាចិត្តចំនួនប្រាំបួននៅក្នុងបទដ្ឋានគ្រឹះនៃការងារមនុស្សធម៌។ ការចូលរួមក្នុងការឆ្លើយតបត្រូវបានផ្សារភ្ជាប់បន្ថែមទៀតទៅនឹងសិទ្ធិរបស់មនុស្សក្នុងការប្រើប្រាស់និងទទួលបានព័ត៌មាន។

ជាចុងក្រោយបទពិសោធន៍បង្ហាញថាតំណាងស្ត្រីមានភាពស្មើគ្នានឹងបុរសនៃក្រុមងាយទទួលរងគ្រោះចូលរួមក្នុងការប៉ាន់ប្រមាណនិងក្រុមឆ្លើយតបគឺជាការរួមចំណែកដល់ការរៀបចំកម្មវិធីដែលមានលក្ខណៈយេនឌ័រ និងពិពិធភាព។

សុវត្ថិភាព

ស្ត្រីនិងបុរសគ្រប់វ័យនិងគ្រប់មជ្ឈដ្ឋាននៅក្នុងសហគមន៍ដែលរងផលប៉ះពាល់មានតម្រូវការខុសៗគ្នាទាក់ទងនឹងសុវត្ថិភាពរាងកាយរបស់ពួកគេ។ ការត្រួតពិនិត្យសុវត្ថិភាពគឺជាផ្នែកមួយនៃគម្រោងចេញពីទស្សនៈវិស័យភាពខុសគ្នាតាមក្រុមនីមួយៗគឺមានសារៈសំខាន់ដើម្បីធានាថាជំនួយដែលបានផ្តល់ឲ្យឆ្លើយតបនឹងតម្រូវការនិងកង្វះខាតរបស់មនុស្សគ្រប់គ្នាក្នុងភាពស្មើៗគ្នា។

ការប៉ាន់ប្រមាណសុវត្ថិភាពចេញពីទស្សនវិស័យនៃយេនឌ័រនិងក្រុមផ្សេងៗដែលតម្រូវឲ្យមានការត្រួតពិនិត្យជាប្រចាំនៅក្នុងគ្រប់វ័យទាំងអស់។ ជានិច្ចកាលក្នុងកម្មវិធីយើងត្រូវតែទទួលបាននូវលទ្ធផលវិជ្ជមានជាអតិបរមាលើសិទ្ធិភាពរបស់ប្រជាជន។

នៅទីនេះយើងនិយាយពីទិដ្ឋភាពបីនៃសុវត្ថិភាពនៅក្នុងផ្នែកនីមួយៗគឺ បញ្ហាសុវត្ថិភាពជាក់លាក់ក្នុង
ផ្នែកនីមួយៗ ការបង្ការអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការឆ្លើយតបនិងការការពារកុមារនៅក្នុងកម្មវិធី
និងប្រព័ន្ធការពារផ្ទៃក្នុង។

១. បញ្ហាសុវត្ថិភាពជាក់លាក់ក្នុងផ្នែកនីមួយៗ

នៅក្នុងផ្នែកនីមួយៗមានបញ្ហាជាក់លាក់ទាក់ទងនឹងសុវត្ថិភាព ឧទាហរណ៍៖ កន្លែងចែកចាយមាន
សុវត្ថិភាពចំណីអាហារ ប្រេង និងសម្ភារៈបរិក្ខារសុវត្ថិភាព មានបង្គន់អនាម័យមានកន្លែងចាក់សោខាង
ក្នុង មានភ្លើងបំភ្លឺជុំវិញបង្គន់អនាម័យនិងកន្លែងងូតទឹកជាដើម។

២. ការបង្ការអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការឆ្លើយតប និងការការពារកុមារ

នៅពេលផ្តល់ជំនួយយើងត្រូវធ្វើសកម្មភាពចំពោះជាក់លាក់ដើម្បីកាត់បន្ថយហានិភ័យនិងឆ្លើយតប
ទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

អំពើហិង្សាយេនឌ័រគឺជា “ឆ័ត្រនៃពាក្យសម្រាប់សកម្មភាពគ្រោះថ្នាក់ដែលជាទោសឧក្រិដ្ឋប្រឆាំងនឹង
ឆន្ទៈរបស់មនុស្ស និងផ្អែកទៅលើហេតុផលសង្គមនៃភាពខុសគ្នារវាងស្ត្រី និងបុរស។ រួមបញ្ចូលទាំង
ទង្វើដែលបង្កឲ្យមានគ្រោះថ្នាក់ឬការរងទុក្ខវេទនាផ្លូវចិត្តបង្ខំរកទេ ការគំរាមកំហែងដូចជាការធ្វើ
សកម្មភាពបង្ខិតបង្ខំនិង មិនផ្តល់សេរីភាពដល់បុគ្គល ទោះបីកើតមានជាសាធារណៈឬក្នុងជីវិតឯកជន
ក៏ដោយ”។¹⁰

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីវិបត្តិអាចប្រឈមនឹងទម្រង់នៃអំពើហិង្សាយេនឌ័រជាច្រើនក្នុង
ពេលមានគ្រោះអាសន្នរួមមាន ៖ អំពើហិង្សាផ្លូវភេទ អំពើហិង្សាក្នុងគ្រួសារ បង្ខំឲ្យរៀបអាពាហ៍ពិពាហ៍
មិនទាន់គ្រប់គ្រាន់និងការជួញដូរមនុស្ស។ យើងត្រូវតែធានាថាមនុស្សដែលរងផលប៉ះពាល់ដោយអំពើ
ហិង្សាបែបនេះទទួលបានការគាំទ្រនូវធ្វើដែលពួកគេត្រូវការ។ ការខ្វះសកម្មភាពគឺរួមចំណែកខ្វះខាត
មូលដ្ឋានគ្រឹះ សម្រាប់គាំទ្រដល់ភាពធន់មាំមួនសុខភាពនិងសុខុមាលភាពរបស់អ្នករស់រានមានជីវិត
ត។ ទាំងនេះដើរតួជាឧបសគ្គក្នុងការកសាងឡើងវិញនូវផលប៉ះពាល់របស់បុគ្គល ការរស់នៅ និង
ជីវភាពរបស់សហគមន៍។

ក្នុងគ្រោះអាសន្នជាពិសេសកុមារដែលគ្មានទីពឹងគឺជាអ្នកងាយទទួលរងគ្រោះបំផុត។ ពួកគេស្ថិតនៅ
ក្នុងចំណោមអ្នកខ្សោយបំផុតហើយភាគច្រើនពឹងផ្អែកលើអ្នកដទៃដើម្បីគាំទ្រ។ ការការពារកុមារគឺជា
ការទទួលខុសត្រូវរបស់យើងដែលមិនធ្វើឲ្យប៉ះពាល់ដល់កុមារតាមរយៈបុគ្គលិកគម្រោងនិងអ្នក
ប្រតិបត្តិការអង្គការ។

10 ការណែនាំ IASC ការប្រែប្រួលការបង្ការអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងសកម្មភាពមនុស្សធម៌ ៖ ការលើក
កម្ពស់ភាពធន់មាំមួន ក្នុងការកាត់បន្ថយហានិភ័យ និងការជួយស្តារឡើងវិញឆ្នាំ 2015 (pending)

៣. ប្រព័ន្ធការពារផ្ទៃក្នុង

លក្ខណៈការងារនិងគោលនយោបាយការពារកុមារឆ្នាំ២០១៣ - បុគ្គលិកកាកបាទក្រហមអង្គចន្ទក្រហមទាំងអស់គួរតែចុះហត្ថលេខានៅលើសេចក្តីសង្ខេបពីបទប្បញ្ញត្តិដើម្បីឆ្លុះបញ្ចាំងលើការប្រព្រឹត្តរបស់ខ្លួនតាមលក្ខណៈការងារនិងគោលនយោបាយការពារកុមារឆ្នាំ ២០១៣កាកបាទក្រហមអង្គចន្ទក្រហម។

បុគ្គលិកអង្គចន្ទក្រហមកាកបាទក្រហមទាំងអស់ត្រូវតែដឹងអំពីបទប្បញ្ញត្តិនៃគោលនយោបាយការពារកុមារ និងទទួលបានការសង្ខេបអំពីបញ្ហានេះ។ នៅក្នុងខែធ្នូឆ្នាំ២០១៣ កាកបាទក្រហមអង្គចន្ទក្រហមបានចាប់ផ្តើមគោលនយោបាយការពារកុមារដើម្បីផ្តល់នូវក្របខណ្ឌមួយធានាថាកុមារអាយុក្រោម១៨ឆ្នាំត្រូវបានការពារពីគ្រប់ទម្រង់នៃការរំលោភបំពាននិងការកេងប្រវ័ញ្ចក្នុងគ្រប់ពេលប្រតិបត្តិការសកម្មភាពគម្រោងរបស់កាកបាទក្រហមអង្គចន្ទក្រហម។ នៅឆ្នាំ ២០១៥ កាកបាទក្រហមអង្គចន្ទក្រហមបានចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលគោលនយោបាយតាមប្រព័ន្ធអេឡិចត្រូនិច ហើយបុគ្គលិកទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យទទួលយកនូវការបណ្តុះបណ្តាលនេះ។

ការបង្ការពីការកេងប្រវ័ញ្ចនិងការរំលោភបំពានផ្លូវភេទ “ការកេងប្រវ័ញ្ចផ្លូវភេទ” មានន័យថាគ្រប់សកម្មភាពពិតប្រាកដ ការប៉ុនប៉ងរំលោភជនងាយរងគ្រោះរាប់បញ្ចូលទាំងការប្រើអំណាច ឬការធ្វើឲ្យជឿទុកចិត្តដល់គោលបំណងផ្លូវភេទ ប៉ុន្តែមិនមានកំណត់ចំពោះការរកប្រាក់ចំណូល សង្គម ឬនយោបាយពីការកេងប្រវ័ញ្ចផ្លូវភេទរបស់អ្នកដទៃឡើយ¹¹។

ពាក្យថា “ការរំលោភបំពានផ្លូវភេទ” គឺសកម្មភាពពិតប្រាកដឬការប៉ុនប៉ងលើរាងកាយដែលទាក់ទងនឹងផ្លូវភេទ ដូចជាការបង្ខិតបង្ខំដោយមិនមានការឯកភាពឬបញ្ជាដាក់លក្ខខណ្ឌអ្វីមួយឲ្យធ្វើតាមដើម្បីបំពេញបំណងផ្លូវភេទ¹²។

យើងត្រូវចាត់វិធានការដើម្បីធានាថាយើងនិងបុគ្គលិកកាកបាទក្រហមអង្គចន្ទក្រហម ទាំងអស់នឹងឆ្លើយតបទៅនឹងការរំពឹងទុកនិងអនុវត្តកម្មវិធីដែលគោរពសិទ្ធិនិងភាពថ្លៃថ្នូររបស់បុគ្គល។ ការកេងប្រវ័ញ្ចផ្លូវភេទនិងការរំលោភបំពានផ្លូវភេទដោយមេដឹកនាំមនុស្សធម៌គឺជាការបរាជ័យនៃការការពារនិងរំលោភបំពានបទដ្ឋាននិងស្តង់ដារអន្តរជាតិដែលត្រូវទទួលស្គាល់ទូទាំងសកលលោក។ នៅពេលដែលរួមចំណែកដល់ការការពារប្រជាពលរដ្ឋដែលរងផលប៉ះពាល់យើងត្រូវអនុវត្តតាមបទដ្ឋាននិងឧបករណ៍ទប់ស្កាត់និងលុបបំបាត់នូវការកេងប្រវ័ញ្ចនិងការរំលោភបំពានផ្លូវភេទ។

11 សេចក្តីថ្លែងការណ៍អត្តលេខាធិការដ្ឋានអង្គការសហប្រជាជាតិស្តីពីការការពារការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទ (PSEA) (ST/ SGB/2003/13)

12 Ibid.

ព័ត៌មានបន្ថែមស្តីពីបញ្ហាសំខាន់នេះអាចរកបានពីក្រុមការងារពិសេសរបស់គណៈកម្មាធិការអចិន្ត្រៃយ៍
អន្តររដ្ឋាភិបាលស្តីពីការការពារពីការកេងប្រវ្រាញនិងការរំលោភបំពានផ្លូវភេទ IASCការកេងប្រវ្រាញនិង
ការរំលោភបំពានផ្លូវភេទ (<http://www.pseataskforce.org/>)។ ក្រុមការងារពិសេស ដែលប្រាស្រ័យ
ទាក់ទងទៅ PSEA ត្រូវបានបង្កើតឡើងដោយបុគ្គលិកមនុស្សធម៌ក្នុងខែមករាឆ្នាំ២០១១ ដែលចេញ
ពីលទ្ធផលនៃការពិនិត្យឡើងវិញរបស់ IASC និង PSEA ក្នុងនេះមានអង្គការសហប្រជាជាតិអង្គការ
មិនមែនរដ្ឋាភិបាល អង្គការ IOM និងបុគ្គលិករបស់កាកបាទក្រហមអន្តរជាតិក្រហម។ ក្រុមការងារ
ពិសេសស្តីពីការការពារពីការកេងប្រវ្រាញនិងការរំលោភបំពានផ្លូវភេទធ្វើឡើងដោយបុគ្គលិករបស់
យើងផ្ទាល់គឺរួមសហការគ្នាក្នុងចំណោមសមាជិក IASC អង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋា
ភិបាល IOM កាកបាទក្រហមអន្តរជាតិក្រហម។

ទំនាក់ទំនងរវាងភាពថ្លៃថ្នូរ ការទទួលបាន ការចូលរួម សុវត្ថិភាព និង ផ្នែកផ្សេងៗ - នៅក្នុងការអនុវត្តការបែង
ចែករវាងការប្តេជ្ញាចិត្តផ្សេងៗគ្នាជុំវិញក្របខ័ណ្ឌ ភាពថ្លៃថ្នូរ ការទទួលបាន ការចូលរួម និងសុវត្ថិភាពតែមួយ
ផ្នែកមិនមែនច្បាស់លាស់គ្រប់ជ្រុងជ្រោយនោះទេ។ បញ្ហាមួយចំនួននឹងមានឥទ្ធិពលលើសពីចំនួនមួយក្នុង
ចំណោមធាតុទាំងបួនខាងលើ ដូច្នេះហើយអាចចាត់ថ្នាក់ធាតុពីរក្នុងចំណោមបួន ឧទាហរណ៍៖ ការដឹងអំពីសិទ្ធិ
និងការទទួលបានព័ត៌មានត្រូវដាក់ជាក្រុមនៅជុំវិញសុវត្ថិភាពនិងការទទួលបាន។ លើសពីនេះទៀតបទដ្ឋានជាច្រើន
ដែលគ្របដណ្តប់លើផ្នែកមួយដែលពាក់ព័ន្ធទៅនឹងផ្នែកផ្សេងៗទៀតជានិច្ចកាលជួយផ្តល់នូវភាពរីកចម្រើនដែល
សម្រេចបាននូវផ្នែកដទៃទៀត ប៉ុន្តែក៏ឆ្លុះបញ្ចាំងផងដែរថាកម្មវិធីមនុស្សធម៌ជាច្រើនមានផ្នែកផ្សេងៗចម្រុះ
គ្នា។ អាស្រ័យហេតុនេះគឺចាំបាច់ត្រូវមានចំណុចមួយចំនួនធ្វើឡើងវិញដូចគ្នាក្នុងផ្នែកនីមួយៗ
ដើម្បីធានាអោយមានប្រសិទ្ធភាពនិងទូលំទូលាយ។

ដើម្បីពិចារណាក្នុងការអាននិងអនុវត្តតាមការប្តេជ្ញាចិត្តតាមបទដ្ឋានអប្បបរមា - តាមរយៈ

ការប្តេជ្ញាចិត្តតាមបទដ្ឋានអប្បបរមាយើងបានប្រើប្រាស់ឃ្លាសង្កត់ធ្ងន់ទៅលើ “ក្រុមងាយទទួលរងគ្រោះ” នៅ
ពេលដែលប្រើឃ្លា “ក្រុមដែលមានតម្រូវការពិសេស” “ក្រុមដែលគេមិនយកចិត្តទុកដាក់” “ក្រុមងាយទទួលរង
គ្រោះបំផុត” អាចត្រូវបានយកប្រើក្នុងឃ្លាផងដែរ។ ត្រូវយល់ថាក្រុមដែលងាយទទួលរងគ្រោះរួមមានមនុស្ស
ចាស់ ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ឬជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។ នៅក្នុងបរិបទផ្សេងៗគ្នាទម្រង់ផ្សេងៗនៃការ
ផ្លាស់ប្តូររួមទាំងជាតិពន្ធុ ការធ្វើចំណាកស្រុក សាសនា វណ្ណៈ ក្រុម ស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នក
ស្រឡាញ់ភេទចម្រុះស្ត្រីនិងបុរស និងអ្នកប្តូរភេទ គឺជាបញ្ហាសំខាន់ដែលត្រូវយកចិត្តទុកដាក់នៅពេលនិយាយ
អំពីក្រុមងាយទទួលរងគ្រោះ។ ដូចនេះអ្នកអនុវត្តនូវការប្តេជ្ញាចិត្តតាមបទដ្ឋានអប្បបរមាត្រូវធ្វើការវិភាគស្ថាន
ភាពឲ្យបានហ្មត់ចត់ និងយល់ឲ្យបានច្បាស់លាស់ក្នុងការដាក់បញ្ចូលក្រុមងាយទទួលរងគ្រោះទៅក្នុងគ្រប់
បរិបទរបស់ពួកគេ។

ការប្តេជ្ញាចិត្តតាមបទដ្ឋានអប្បបរមា យេនឌ័រនិងពិពិធនភាពក្នុងគ្រោះអាសន្ន

យេនឌ័រ និងពិពិធនភាពក្នុងកម្មវិធីសុខភាពគ្រោះអាសន្ន

បទដ្ឋាន

ការប្តេជ្ញាចិត្តដើម្បី ភាពថ្លៃថ្នូរ

- បែងចែកបន្ទប់ពិគ្រោះយោបល់និងបង្គន់ហើយប្រសិនបើមានតម្រូវការចាំបាច់គឺត្រូវមានច្រកចូលនិងកន្លែងរង់ចាំដោយឡែកសម្រាប់ស្ត្រីនិងបុរសដើម្បីផ្តល់នូវភាពឯកជននិងភាពថ្លៃថ្នូរដ៏ខ្ពស់បំផុត។
- សេវាសុខាភិបាលនិងទីកន្លែងសមស្របសម្រាប់ស្ត្រី និងបុរស មនុស្សគ្រប់វ័យទាំងអស់រាប់បញ្ចូលទាំងមនុស្សចាស់និងជនពិការ។
- សេវាសុខាភិបាលត្រូវបានរក្សាការសម្ងាត់ឲ្យប្រជាពលរដ្ឋដែលទទួលបានផលប៉ះពាល់ជឿជាក់ថាពួកគេទទួលបាននូវការគោរពភាពថ្លៃថ្នូរ។
- ការពិនិត្យនិងការព្យាបាលត្រូវបានធ្វើឡើងដោយមានការយល់ព្រមពីអ្នកជំងឺ។
- ត្រូវមានបុគ្គលិកសុខាភិបាលជាស្ត្រីដើម្បីពិនិត្យ និងព្យាបាលក្រុមស្ត្រី ឬយ៉ាងហោចណាស់មានស្ត្រីដែលជាអ្នកធ្វើការសុខភាពសហគមន៍រួមដំណើរជាមួយពេលពិនិត្យសុខភាពស្ត្រីប្រសិនបើមានតម្រូវការចាំបាច់។

ការប្តេជ្ញាចិត្តដើម្បី ការទទួលបាន

- លក្ខណៈវិនិច្ឆ័យការជ្រើសរើស និងការកំណត់អាទិភាពអ្នកទទួលបានផលសម្រាប់ការទទួលបានសេវាសុខាភិបាលនិងការផ្តល់ភាពងាយស្រួលដោយមានការរីកាគអំពីយេនឌ័រនិងពិពិធនភាពដើម្បីធានាថាអ្នកងាយទទួលបានគ្រោះខ្លាំងបំផុតអាចទទួលបានសេវា។
- មានអ្នកបកប្រែស្ត្រីនិងបុរសដើម្បីផ្តល់ព័ត៌មានអំពីសុខភាពដល់អ្នកដែលមកទទួលសេវា ហើយបានយល់ច្បាស់នូវអ្វីដែលពួកគេត្រូវការក្នុងការថែទាំសុខភាព។
- មានសេវាសុខភាព និងអាចទៅទទួលយកបាននឹងកន្លែង និងទាន់ពេលវេលា នៅតាមទីតាំងបុគ្គលិកមានកម្រិតគ្រប់គ្រាន់ និងសមាសភាពយេនឌ័រនិងពិពិធនភាពដើម្បីធានាថាស្ត្រីនិងបុរសគ្រប់វ័យមានសិទ្ធិទទួលបានសេវាស្មើគ្នា។

- ឧបសគ្គចំពោះមុខក្នុងការពិគ្រោះយោបល់ជាមួយសហគមន៍ ស្ត្រីនិងបុរសគ្រប់វ័យ រួមទាំងក្រុមងាយទទួលរងគ្រោះ ក្នុងការទទួលសេវាសុខភាពនឹងត្រូវបានកំណត់និងចាត់វិធានការដើម្បីឆ្លើយតបដល់ពួកគេនៅនឹងកន្លែង។
- មនុស្សគ្រប់រូបរាប់បញ្ចូលទាំងក្រុមងាយទទួលរងគ្រោះផងនោះមានលទ្ធភាពទទួលបានសេវាថែទាំសុខភាពបន្តពូជដោយរក្សាការសម្ងាត់និងគោរពតាមវប្បធម៌របស់ពួកគេ។
- គាំទ្រដល់អ្នកដែលរួចផុតពីគ្រោះថ្នាក់ដោយអំពើហិង្សាផ្លូវភេទ ដើម្បីស្វែងរកសេវានិងបញ្ជូនទៅកាន់ការថែទាំព្យាបាលនិងទទួលបានការគាំទ្រផ្លូវចិត្ត។
- បញ្ជូនអ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍ទៅទទួលការថែទាំនិងថ្នាំព្យាបាល។
- ផ្សព្វផ្សាយព័ត៌មាននិងជូនដំណឹងដល់សហគមន៍ដែលទទួលរងផលប៉ះពាល់អំពីសិទ្ធិរបស់ពួកគេក្នុងការថែទាំសុខភាពហើយព័ត៌មានបែបនេះត្រូវប្រើជាភាសាដែលសាមញ្ញងាយយល់ និងផ្ទាំងរូបភាពសុខភាព និងជុំវិញទីតាំងជុំ ឬជម្រកដែលពួកគេកំពុងស្នាក់នៅ។
- មណ្ឌលសុខភាពបំពេញតាមកញ្ចប់សេវា អប្បបរមា MISIP សម្រាប់សុខភាពបន្តពូជនៅក្នុងស្ថានភាពមានវិបត្តិ។ ឧទាហរណ៍៖ ការបញ្ជូនទៅកាន់សេវាសុខភាពផ្លូវចិត្តនិងប្រព័ន្ធគាំទ្រកិច្ចការសង្គមកញ្ចប់បឋមសម្រាប់ការពារ ការឆ្លងនឹងជំងឺផ្សេងៗ PEP ថ្នាំអង់ទីប៊ីយោទីចដើម្បីការពារនិងព្យាបាលជំងឺឆ្លងតាមការរួមភេទ ការចាក់ថ្នាំបង្ការការពារតេតាណូស ការចាក់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទ បេ B ការសង្គ្រោះបន្ទាន់កុំឲ្យមានកូន(ដែលស្របច្បាប់ និងសមស្រប)
- បុគ្គលិកមណ្ឌលសុខភាពត្រូវរាយការណ៍អំពីអំពើហិង្សាផ្លូវភេទ ដល់ប៉ូលីស អាជ្ញាធរដែនដី ហើយបុគ្គលិកមណ្ឌលសុខភាពគួរតែស្វែងរកយោបល់ពីអ្នកជំនាញការ និងអ្នកប្រឹក្សាយោបល់អំពីហិង្សាយេនឌ័រ។ បុគ្គលិកមណ្ឌលសុខភាពផ្តល់វិញ្ញាបនបត្រវេជ្ជសាស្ត្របញ្ជាក់ជូនជនរងគ្រោះដោយអំពើហិង្សាផ្លូវភេទមិនគិតថ្លៃក្នុងពេលដែលអាជ្ញាធរដែនដីត្រូវការចាំបាច់ដើម្បីបញ្ជាក់ភស្តុតាងជនរងគ្រោះ។
- មណ្ឌលសុខភាពត្រូវបែងចែកចំនួនតាមភេទ អាយុនៃឧប្បត្តិហេតុនៃអំពើហិង្សាផ្លូវភេទនិងលើរាងកាយ។ ក្នុងករណីទាំងអស់មានតែការបែងចែកទិន្នន័យតាមភេទអាយុតែប៉ុណ្ណោះដែលត្រូវរក្សាទុកដោយគ្មានកំណត់ព័ត៌មានអំពីអត្តសញ្ញាណជនរងគ្រោះឡើយ។
- ព័ត៌មានស្តីពីការរំលោភបំពានផ្លូវភេទសេកសន្ថវៈ ការរំលោភបំពានលើរូងរាងកាយ និងការធ្វើអត្តឃាត (ផ្សព្វផ្សាយអំពីការការស្វែងរកសេវានិងការថែទាំដល់សហគមន៍)

ការប្តេជ្ញាចិត្តដើម្បី ចូលរួម

- ស្ត្រីនិងបុរសគ្រប់វ័យមកពីក្រុមងាយទទួលរងគ្រោះត្រូវចូលរួមពិគ្រោះយោបល់ក្នុងការរៀបចំទីកន្លែង និងផ្តល់សេវាសុខភាព។ នៅពេលដែលចាំបាច់ធ្វើការពិភាក្សាជាមួយក្រុម និងអ្នកសម្របសម្រួលដែលមានភេទដូចគ្នា។
- ក្រុមវាយតម្លៃនិងការឆ្លើយតបមានសមាសភាព និងតុល្យភាព យុត្តិធម៌សម្រាប់ស្ត្រីនិងបុរសរួមទាំងអ្នកមកពីក្រុមងាយទទួលរងគ្រោះ។
- គណៈកម្មាធិការសុខភាពសហគមន៍មានសមភាពនិងតុល្យភាពរវាងស្ត្រីនិងបុរសរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះ។ នៅកន្លែងដែលមិនអាចបង្កើតឲ្យមានគណៈកម្មការចម្រុះរួមគ្នាបានពេលនោះត្រូវបង្កើតគណៈកម្មការពីដើម្បីដោះស្រាយបញ្ហាសុខភាពស្ត្រីនិងបុរសដោយឡែកពីគ្នា។
- បុគ្គលិកសុខាភិបាលបុរសនិងបុរសត្រូវបានជួលនិងបណ្តុះបណ្តាល។ ក្នុងស្ថានភាពពិបាកសហគមន៍អាចពិគ្រោះយោបល់អំពីសកម្មភាពសមស្របដែលត្រូវចាត់វិធានការ ឬជួលនិងបណ្តុះបណ្តាលតំណាងឲ្យភេទនីមួយៗដើម្បីអនុវត្តសកម្មភាព។

ការប្តេជ្ញាចិត្តដើម្បី សុវត្ថិភាព

ផ្នែកដាក់លាក់ តាមបញ្ហាសុវត្ថិភាព

- មានភ្លើងបំភ្លឺគ្រប់គ្រាន់នៅជុំវិញមណ្ឌលសុខភាពរួមទាំងបរិវេណមន្ទីរពេទ្យ បន្ទប់ប្រឹក្សាយោបល់ដាច់ដោយឡែក បង្គន់អនាម័យស្ត្រីនិងបុរសហើយបើចាំបាច់បែងចែកកន្លែងរង់ចាំនិងច្រកចេញចូលដាច់ដោយឡែកពីគ្នា។
- ដោយមានការចូលរួមពីសហគមន៍ការទទួលបានមធ្យោបាយសុខភាពត្រូវបានធ្វើការប៉ាន់ប្រមាណរួមទាំងសុវត្ថិភាពការធ្វើដំណើរទៅ មកពីកន្លែងទទួលសេវា ថ្លៃចំណាយ ភាសា វប្បធម៌ ឬឧបសគ្គខាងរាងកាយក្នុងការទទួលសេវាជាពិសេសសម្រាប់ក្រុមងាយទទួលរងគ្រោះរួមមានមនុស្សចាស់និងជនពិការ។
- នៅពេលដែលទិន្នន័យអំពីអំពើហិង្សាផ្លូវភេទនិងរាងកាយត្រូវបានកត់ត្រាបែងចែកតាមចំនួននៃឧបទ្វីបហេតុភេទ និងអាយុជនរងគ្រោះដើម្បីរក្សាទុក។ មិនត្រូវកត់ត្រា និងរក្សាព័ត៌មានអំពីអត្តញ្ញាណជនរងគ្រោះឡើយ។
- អំពើហិង្សាត្រូវបានបញ្ចូលនៅក្នុងទម្រង់នៃការតាមដានសុខភាពនិងបញ្ចូលការត្រួតពិនិត្យសម្រាប់ការជាំ បាក់ឆ្អឹង បញ្ហាវង្វេង ការភ័យខ្លាច កំណើននៃការប្រើប្រាស់គ្រឿងស្រវឹង និងការឆ្លងជំងឺកាមរោគជាដើម។

ការបង្ការ និងការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការការពារកុមារ

- មានការចូលរួមរបស់អ្នកដែលមានហានិភ័យខ្លាំងធំបំផុតនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងការរៀបចំកសាងទឹកនៃ និងផ្តល់សេវាសុខភាព។
- សកម្មភាពជាក់លាក់ត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយហានិភ័យនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ឧទាហរណ៍៖ ការចូលរួមរបស់ស្ត្រីឬអង្គការស្ត្រី ក្រុមហានិភ័យដទៃទៀតដើម្បីសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀតដូចជាផ្នែកអនាម័យ ទឹកស្អាត ទីជម្រក និងការរៀបចំទីតាំងកន្លែងសម្របសម្រួល និងផ្តល់សេវាកម្ម។
- ប្រសិនបើមានអ្នកឯកទេសអំពើហិង្សាទាក់ទងនឹងយេនឌ័រត្រូវពិគ្រោះដើម្បីកំណត់អត្តសញ្ញាណប្រព័ន្ធចំណុំសុខភាពដែលមានសុវត្ថិភាពនិងរក្សាការសម្ងាត់សម្រាប់អ្នករួចផុតពីគ្រោះថ្នាក់ ហើយធានាថាបុគ្គលិកទាំងនោះមានចំណេះដឹង និងជំនាញដើម្បីផ្តល់ការថែទាំជាមូលដ្ឋាន។
- បុគ្គលិកកាកបាទក្រហមអឌ្ឍន្ទក្រហមទាំងអស់ដែលចូលរួមក្នុងការឆ្លើយតបផ្នែកសុខភាពត្រូវរក្សានិងធ្វើបច្ចុប្បន្នកម្មបញ្ជីព័ត៌មានទំនាក់ទំនងលំអិតរបស់ភ្នាក់ងារនិងអ្នកជំនាញអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការការពារកុមារនិងសេវាគាំពារសង្គមដែលពួកគេអាចបញ្ជូនអ្នកដែលរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រឬអំពើហិង្សាប្រឆាំងនឹងកុមារដែលបានរាយការណ៍អំពីឧប្បត្តិហេតុដែលកើតមានរបស់ពួកគេ។
- សារស្តីពីការការពារនិងឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រនិងការការពារកុមារត្រូវបានបញ្ចូលនៅក្នុងបន្ទប់ពិគ្រោះយោបល់និងសកម្មភាពអប់រំសុខភាពនៅក្នុងសហគមន៍ ឧទាហរណ៍៖ ការសន្ទនាជាមួយអ្នកជំងឺ ឬសារផ្ទាំងរូបភាពក្នុងបន្ទប់ពិគ្រោះយោបល់។

ប្រព័ន្ធការពារផ្ទៃក្នុង

ការបង្ការការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ

- ប្រតិកម្មរបស់អ្នកទទួលបាននិងប្រព័ន្ធពាក្យបណ្តឹងត្រូវបានបង្កើតឡើងហើយអាចទទួលយកបានសម្រាប់ស្ត្រីនិងបុរសរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះ។ ឧទាហរណ៍៖ បុគ្គលិកស្ត្រីនិងបុរសអាចរក ឬទទួលបានសេវាប្រព័ន្ធពាក្យបណ្តឹងនេះដោយមិនពឹងផ្អែកលើពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរសម្រាប់អនុវត្តជន ឬអ្នកចេះអាននិងសរសេរតិចតួច ការិយាល័យពាក្យបណ្តឹងត្រូវពិចារណាការបើកចំហផ្តល់ពេលវេលាប្រចាំថ្ងៃសម្រាប់មនុស្សគ្រប់គ្នាទទួលបានការប្រើប្រាស់កាន់តែច្រើន ទីតាំងនៃពាក្យបណ្តឹង ឬបុគ្គលិកយល់ច្បាស់នៅទីកន្លែងសុវត្ថិភាពនិងរក្សាការសម្ងាត់។
- ការណែនាំច្បាស់លាស់និងមានតម្លាភាព ប្រជាជនអាចមានសិទ្ធក្នុងការទទួលបានការថែទាំសុខភាពដើម្បីកាត់បន្ថយសក្តានុពលនៃការកេងប្រវ័ញ្ចនិងការរំលោភបំពានផ្លូវភេទពីសំណាក់អ្នកធ្វើសកម្មភាពមនុស្សធម៌។ ការកត់សម្គាល់លាយលក្ខណ៍អក្សរជាសាធារណៈនិងជាមួយផ្ទាំងរូបភាពបញ្ជាក់ដល់ប្រជាពលរដ្ឋដែលទទួលបានផលប៉ះពាល់ពីសិទ្ធិពិតប្រាកដរបស់ពួកគេហើយអ្វីទាំងអស់នេះធ្វើឡើងដោយមិនមានការតបស្នងអ្វីឡើយ។

- ក្រុមនិង ឬបុគ្គលដែលពឹងផ្អែកលើអ្នកដទៃដើម្បីទទួលបានជំនួយក្នុងការទទួលបានភាពងាយស្រួល និងសេវាសុខភាព។ ឧទាហរណ៍៖ កុមារ ចាស់ជរា និងជនពិការ ត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ ដើម្បីធានាថាពួកគេទទួលបានសិទ្ធិនិងមិនត្រូវបានគេកេងប្រវ័ញ្ចឬរំលោភបំពាន។
លក្ខខណ្ឌនិងគោលនយោបាយការពារកុមារ
- បុគ្គលិកកាកបាទក្រហមអង្គចន្ទក្រហមទាំងអស់បានចុះហត្ថលេខាលើលក្ខខណ្ឌយល់ដឹងពីគោលនយោបាយការពារកុមារហើយបានទទួលព័ត៌មានសង្ខេបអំពីរឿងនេះ។

យេនឌ័រ និងពិការភាព ក្នុងកម្មវិធីសន្តិសុខស្បៀង

បទដ្ឋាន

ការប្តេជ្ញាចិត្តដើម្បី ភាពថ្លៃថ្នូរ

- សេវាកម្មនិងកន្លែងចែកចាយស្បៀងត្រូវមានការយកចិត្តទុកដាក់លើស្ត្រីនិងបុរសគ្រប់វ័យទាំងអស់ រួមទាំងអ្នកដែលមានតម្រូវការអាហារូបត្ថម្ភជាពិសេសស្ត្រីមានផ្ទៃពោះនិងស្ត្រីជាម្តាយដែលបំបៅដោះកូន មនុស្សចាស់ជរា និងជនពិការភ្នែកជាដើម។
- ការចែកចាយស្បៀងត្រូវពិចារណាលើអាហារដែលត្រូវការ និងអាហារដែលហាមឃាត់នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់និងក្រុមជាក់លាក់ក្នុងតំបន់នោះ។
- ដំណើរការចែកចាយត្រូវបានរៀបចំតាមរបៀបមួយដែលអនុញ្ញាតឲ្យមនុស្សតម្រៀបផ្ទាំងចាំទទួល និងដឹកជញ្ជូនស្បៀងចេញឲ្យម្តាយពីចំណុចចែកចាយក្នុងភាពថ្លៃថ្នូរ។

ការប្តេជ្ញាចិត្តដើម្បី ការទទួលបាន

- លក្ខណៈវិនិច្ឆ័យការជ្រើសរើសនិងការចាត់អាទិភាពអ្នកទទួលផលក្នុងការចែកចាយស្បៀងនិងសកម្មភាពសន្តិសុខស្បៀងទាំងអស់។ ឧទាហរណ៍ ៖ ស្បៀងពលកម្ម-ប័ណ្ណចែកស្បៀង ត្រូវបានផ្តល់ជូនដោយការវិភាគអំពីយេនឌ័រនិងពិការភាពដើម្បីធានាថាអ្នកដែលងាយទទួលរងគ្រោះបំផុតអាចទទួលបាន។
- ការពិគ្រោះយោបល់ជាមួយសហគមន៍អំពីឧបសគ្គឬការលំបាកចំពោះមុខស្ត្រីនិងបុរសគ្រប់វ័យរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះ ត្រូវទទួលបានសកម្មភាពសន្តិសុខស្បៀងរួមមាន ៖ សកម្មភាពការចែកចាយស្បៀង ការបណ្តុះបណ្តាល ទឹកប្រាក់ឬស្បៀងពលកម្ម សកម្មភាពរកប្រាក់ចំណូលជាដើម។ ទាំងអស់នេះត្រូវបានគេកំណត់អត្តសញ្ញាណនិងចាត់វិធានការដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមងាយទទួលរងគ្រោះ។
- ការរៀបចំទីតាំងចែកចាយនិងសម្របសម្រួលដើម្បីឲ្យមនុស្សគ្រប់រូបអាចទទួលយកបានជាពិសេសស្ត្រីមានផ្ទៃពោះនិងស្ត្រីដែលបំបៅដោះកូន មនុស្សចាស់និងជនពិការ។
- គ្រួសារទាំងអស់ទទួលបាននូវ គ្រឿងសម្ភារៈធ្លុះបាយ ប្រេងឥន្ធនៈ ទឹក ការចម្អិនអាហារ និងសម្ភារៈអនាម័យ។
- អ្នកដែលមិនអាចចម្អិនម្ហូបអាហារឬបរិភោគដោយខ្លួនឯងបានមានសិទ្ធិទទួលអ្នកថែទាំដើម្បីរៀបចំអាហារសមរម្យនិងអ្នកបញ្ជាក់ចំណីអាហារក្នុងករណីចាំបាច់។
- សហគមន៍ដែលទទួលរងផលប៉ះពាល់ត្រូវបានជូនដំណឹងអំពីសិទ្ធិរបស់ពួកគេក្នុងការផ្តល់ជំនួយស្បៀងអាហារហើយព័ត៌មានបែបនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមភាសាដែលងាយយល់និងតាមការចែកចាយផ្ទាំងរូបភាព នៅជុំវិញជុំ ឬកន្លែងស្នាក់នៅបណ្តោះអាសន្ន។

ការប្តេជ្ញាចិត្តដើម្បី ចូលរួម

- ស្ត្រី និងបុរសរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះត្រូវពិគ្រោះយោបល់អំពីតម្រូវការអាហាររូបត្ថម្ភជាក់លាក់របស់ពួកគេ និងចាត់អាទិភាពដើម្បីរៀបចំចាត់ចែងគ្រប់សកម្មភាពសន្តិសុខស្បៀងនិងគម្រោង។ ក្នុងករណីចាំបាច់ត្រូវពិភាក្សាជាមួយក្រុមស្ត្រីនិងបុរសដាច់ដោយឡែកពីគ្នាដោយមានអ្នកសម្របសម្រួលជាស្ត្រីនិងបុរសស្របទៅតាមក្រុមនីមួយៗ។
- ក្រុមធ្វើការប៉ាន់ប្រមាណនិងការឆ្លើយតបមានសមាសភាពមានតុល្យភាព ភាពស្មើគ្នារវាងស្ត្រី និងបុរសរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះ។
- គណៈកម្មាធិការសន្តិសុខស្បៀងមានតំណាងនិងភាពស្មើគ្នារវាងស្ត្រី និងបុរសរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះ។ នៅកន្លែងណាដែលមានវប្បធម៌មិនអាចទទួលយកបានគណៈកម្មការទាំងពីរភេទរួមគ្នាបាននោះត្រូវបង្កើតគណៈកម្មាធិការពីរដើម្បីដោះស្រាយតម្រូវការសន្តិសុខស្បៀងដាច់ដោយឡែកពីគ្នារវាងស្ត្រីនិងបុរស។
- ស្ត្រីនិងបុរសរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះសុទ្ធតែមានឱកាសស្មើគ្នាក្នុងការចូលរួមក្នុងការបណ្តុះបណ្តាល ការចូលបំរើការងារស្ម័គ្រចិត្ត។ ប្រសិនបើមានតម្រូវការចាំបាច់ (កំណត់ពេលវេលា ទីតាំង ឬទីកន្លែងនិងអ្នកសម្របសម្រួលទៅតាមភេទនៃក្រុមនីមួយៗ) បន្ទាប់មកត្រូវដាក់បញ្ចូលសកម្មភាពទាំងនេះទៅក្នុងគម្រោងដើម្បីអនុវត្ត។

ការប្តេជ្ញាចិត្តដើម្បី សុវត្ថិភាព

បញ្ហាសុវត្ថិភាពជាក់លាក់តាមវិស័យ

- កន្លែងចែកចាយមានសុវត្ថិភាព និងសហគមន៍មានអារម្មណ៍ថាមានសុវត្ថិភាពក្នុងពេលមកកាន់ទីកន្លែងនោះ។ ចាត់វិធានការដើម្បីធានាសុវត្ថិភាពសម្រាប់មនុស្សទាំងអស់អាចរួមបញ្ចូលនូវ ពេលវេលាក្នុងការបែងចែក ធ្វើឡើងនៅពេលថ្ងៃ មានពន្លឺនៅជុំវិញកន្លែងចែកចាយ ទីតាំងកន្លែងចែកចាយនៅជិតកន្លែង ស្នាក់នៅ ពិនិត្យមើលផ្លូវពីកន្លែងចែកចាយទៅកន្លែងស្នាក់នៅដែលអាចធ្វើដំណើរទៅមកងាយស្រួលទាំងស្ត្រីនិងបុរស។ ល។
- ចង្ក្រាន ប្រេងឥន្ធនៈ និងឧបករណ៍ប្រើប្រាស់ក្នុងការរៀបចំ ចំអិនអាហារមានសុវត្ថិភាព។
- កាត់បន្ថយទំនិញនិងអន្តរាគមន៍ជាសាច់ប្រាក់ព្រោះអាចមានផលប៉ះពាល់អវិជ្ជមានកើតឡើងត្រូវបានរៀបចំឬជ្រើសរើស ឧទាហរណ៍ ៖ ការផ្ទេរប្រាក់សំបូរពេញតាមតម្រូវការជាមូលដ្ឋាន បំណុលផ្តល់ម្ហូបអាហារដែលផ្តល់ដោយគ្មានការរើសអើងឬដោយមានការព្រមព្រៀងពីអ្នកដឹកនាំសហគមន៍ មានការពន្យល់ពេញលេញនិងតម្លាភាពផ្តល់ទៅឲ្យស្ត្រី ក្មេងស្រី និងក្មេងប្រុសរួមបញ្ចូលក្នុងកម្មវិធីផ្តល់អាហារតាមសាលារៀនជាដើម។

ការបង្ការ និងការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការការពារកុមារ

- អ្នកដែលមានហានិភ័យធំបំផុតនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រពាក់ព័ន្ធនឹងការរៀបចំការគ្រប់គ្រង តំបន់និងសេវាកម្មចែកចាយសន្តិសុខស្បៀង។
- សកម្មភាពជាក់លាក់ត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយហានិភ័យនៃអំពើហិង្សាផ្លូវភេទ។ ឧទាហរណ៍ ៖ ការចែកចាយស្បៀងត្រូវបានធ្វើឡើងដោយក្រុមចែកចាយដែលមានសមាជិកស្ត្រី និងបុរសការ ចែកចាយត្រូវបានអនុវត្តក្នុងពេលថ្ងៃ និងនៅកន្លែងដែលស្ត្រី កុមារ បាននិយាយថាពួកគេមានអារម្មណ៍ ថាមានសុវត្ថិភាពក្នុងការធ្វើដំណើរទៅមក។
- ប្រសិនបើអាចធ្វើទៅបាន ត្រូវពិគ្រោះយោបល់ជាមួយអ្នកឯកទេសផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីកំណត់អត្តសញ្ញាណប្រព័ន្ធចែកចាយសុវត្ថិភាពនិងទំនុកចិត្តសម្រាប់អ្នករងគ្រោះ។ ចែករំលែកបទ ពិសោធន៍ដល់បុគ្គលិកសន្តិសុខស្បៀងអំពីអំពើហិង្សាដែលកើតមានឡើងលើអ្នករងគ្រោះហើយក្រុម ការងារទាំងនេះត្រូវមានចំណេះដឹងនិងជំនាញមូលដ្ឋានដើម្បីផ្តល់ព័ត៌មានដល់អ្នករងគ្រោះអំពី កន្លែងដែលពួកគេអាចទទួលបានសេវាការគាំទ្រ។
- បុគ្គលិកកាកបាទក្រហមអឌ្ឍចន្ទក្រហមទាំងអស់ដែលជាប់ពាក់ព័ន្ធក្នុងការឆ្លើយតបផ្នែកសន្តិសុខស្បៀង ត្រូវរក្សានូវបញ្ជីទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពនិងព័ត៌មានលំអិតអំពីភ្នាក់ងារនិងអ្នកជំនាញផ្នែក អំពើហិង្សាទាក់ទងនឹងយេនឌ័រ ការការពារកុមារ និងសេវាគាំទ្រសង្គមដែលអាចផ្តល់ឲ្យពួកគេបញ្ជូនអ្នក រងគ្រោះដោយពិអំពើហិង្សាទាក់ទងនឹងយេនឌ័រប្រឆាំងនឹងកុមារនៅពេលដែលទទួលបាន សេចក្តីវាយការណ៍អំពីឧបទ្វហេតុកើតមានឡើងចំពោះពួកគេ។
- សារស្តីពីការបង្ការនិងឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រនិងការការពារកុមារត្រូវបានបញ្ចូល នៅក្នុងសកម្មភាពផ្សព្វផ្សាយក្នុងសហគមន៍ និងពេលចែកចាយស្បៀង។ ធ្វើការសន្ទនា ឬបង្ហាញរូប ភាពក្នុងពេលអនុវត្តសកម្មភាពចែកចាយស្បៀងជាមួយកុមារនិងយុវជនខណៈពេលដែលពួកគេកំពុង រង់ចាំឪពុកម្តាយរបស់ពួកគេ។

ប្រព័ន្ធការពារផ្ទៃក្នុង

ការបង្ការការរកងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ

- ប្រតិកម្មរបស់អ្នកទទួលបានផលនិងប្រព័ន្ធពាក្យបណ្តឹងត្រូវបានបង្កើតឡើងហើយអាចទទួលយកបាន សម្រាប់ស្ត្រីនិងបុរសរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះ។ ឧទាហរណ៍៖ បុគ្គលិកស្ត្រីនិង បុរសអាចរកបទទទួលបាននូវសេវាប្រព័ន្ធពាក្យបណ្តឹង ដោយមិនពឹងផ្អែកតែលើពាក្យបណ្តឹងជាលាយ លក្ខណ៍អក្សរសម្រាប់អនុវត្តជន ឬអ្នកចេះអាននិងសរសេរតិចតួច។ ការិយាល័យពាក្យបណ្តឹងត្រូវ ពិចារណាការបើកចំហផ្តល់ពេលវេលាប្រចាំថ្ងៃសម្រាប់មនុស្សគ្រប់គ្នាទទួលបានការប្រើប្រាស់កាន់ តែច្រើន ទីតាំងនៃពាក្យបណ្តឹង ឬការិយាល័យត្រូវដាក់នៅទីកន្លែងមានសុវត្ថិភាពនិងរក្សាការសម្ងាត់។

- ការណែនាំច្បាស់លាស់និងមានតម្លាភាពហើយប្រជាជនអាចមានសិទ្ធក្នុងការទទួលបានសេវាចែកចាយស្បៀង និងរបបអាហារដើម្បីកាត់បន្ថយសក្តានុពលនៃការកេងប្រវ័ញ្ចនិងការរំលោភបំពានផ្លូវភេទពីសំណាក់អ្នកធ្វើសកម្មភាពមនុស្សធម៌។ ការចែកចាយស្បៀងធ្វើឡើងឲ្យមានតុល្យភាពរវាងក្រុមស្ត្រីនិងបុរស ហើយការចែកចាយត្រូវធ្វើឡើងពេលថ្ងៃ ឬពេលវេលាដែលគ្មានការរើសអើងរវាងភេទទាំងពីរ និងធ្វើការផ្សព្វផ្សាយក្នុងរូបភាព អំពីពេលវេលា ទីកន្លែង និងមានការកត់សម្គាល់លាយលក្ខណ៍អក្សរជាសាធារណៈជាមួយផ្ទាំងរូបភាពបញ្ជាក់ដល់ប្រជាពលរដ្ឋដែលទទួលបានផលប៉ះពាល់អំពីសិទ្ធិពិតប្រាកដរបស់ពួកគេហើយអ្វីដែលបានធ្វើឡើងទាំងអស់នេះមិនត្រូវការតបស្នងឬសងគុណអ្វីឡើយ។
- ក្រុមឬបុគ្គលដែលពឹងផ្អែកនិងត្រូវការជំនួយពីអ្នកដទៃដើម្បីជួយដល់ពួកគេក្នុងការទទួលបានសេវាចែកចាយស្បៀងឲ្យមានភាពងាយស្រួល ឧទាហរណ៍៖ កុមារ ចាស់ និងជនពិការ ត្រូវត្រួតពិនិត្យយ៉ាងដិតដល់ដើម្បីធានាថាពួកគេទទួលបានសិទ្ធិនិងមិនត្រូវបានគេកេងប្រវ័ញ្ចឬរំលោភបំពាន។
លក្ខខណ្ឌនិងគោលនយោបាយការពារកុមារ
- បុគ្គលិកកាកបាទក្រហមអឌ្ឍចន្ទក្រហមទាំងអស់បានចុះហត្ថលេខាលើលក្ខខណ្ឌយល់ដឹងពីគោលនយោបាយការពារកុមារហើយបានទទួលព័ត៌មានសង្ខេបអំពីរឿងនេះ។

យេនឌ័រ និងពិការភាព ក្នុងកម្មវិធីអនាម័យទឹកស្អាតគ្រោះអាសន្ន បទដ្ឋាន

ការប្តេជ្ញាចិត្តដើម្បី ភាពថ្លៃថ្នូរ

- កន្លែងអនាម័យមានលក្ខណៈសមស្របតាមវប្បធម៌ សម្រាប់ស្ត្រីនិងបុរសគ្រប់វ័យទាំងអស់រួមទាំងមនុស្សចាស់និងជនពិការប្រើប្រាស់។
- បង្គន់និងកន្លែងងូតទឹកធានានូវលក្ខណៈឯកជននិងភាពថ្លៃថ្នូរបំផុត។
- ត្រូវពិគ្រោះយោបល់ជាមួយស្ត្រីនិងក្មេងស្រីដទៃទៀតអំពីការអនុវត្តការគ្រប់គ្រងអនាម័យផ្ទាល់ខ្លួនរបស់ពួកគេ។
- ផ្តល់ជូននូវសម្ភារៈអនាម័យនិងសម្លៀកបំពាក់ខាងក្នុងដល់ស្ត្រីនិងក្មេងស្រីក្នុងវ័យបន្តពូជដែលសមស្របតាមវប្បធម៌ និងតាមវិធីងាយៗ។ ឧទាហរណ៍ ៖ ការផ្តល់សម្ភារៈអនាម័យទៅឲ្យក្រុមស្ត្រីដោយផ្ទាល់ និងការផ្តល់សម្ភារៈអនាម័យទៅឲ្យក្មេងស្រីនៅពេលដែលពួកគេនៅជុំគ្នាបន្ទាប់ពេលចេញពីសាលារៀន និងមានកន្លែងចោលឬថែរក្សា (លាងនិងហាលឲ្យស្ងួត) សមរម្យ ។ សម្ភារៈដែលបានរៀបចំរួចរាល់សម្រាប់ចែកចាយគឺមានភាពស្អាតនិងបិទជិត។

ការប្តេជ្ញាចិត្តដើម្បី ការទទួលបាន

- លក្ខណៈវិនិច្ឆ័យការជ្រើសរើសនិងការកំណត់អាទិភាពអ្នកទទួលបានផលសម្រាប់ការចូលរួមនៅក្នុងសកម្មភាពអនាម័យទឹកស្អាតទាំងអស់ត្រូវបានធ្វើការវិភាគអំពីយេនឌ័រនិងពិការភាពដើម្បីធានាថាសកម្មភាពនេះបានទៅដល់អ្នកងាយទទួលរងគ្រោះបំផុត។
- អនាម័យនិងទឹកស្អាតត្រូវបានរៀបចំឡើងឬសម្របសម្រួលដើម្បីឲ្យមនុស្សទាំងអស់អាចប្រើប្រាស់និងទទួលបានជាពិសេសមនុស្សចាស់និងជនពិការ។
- ទំហំនិងបរិមាណធុងទឹកមានលក្ខណៈសមរម្យសម្រាប់ស្ត្រី កុមារ មនុស្សចាស់និងអ្នកដទៃទៀតដោយកំណត់តាមកម្លាំងឬចល័តបាន។
- ប្រភពទឹកមិនត្រូវនៅឆ្ងាយពីទីកន្លែងដែលប្រជាជនមិនអាចដើរទៅបានឬមានជម្រាលនិងមិនស្ថិតនៅក្នុងតំបន់ដែលសហគមន៍គិតថាគ្មានសុវត្ថិភាពសម្រាប់ពួកគេ។
- សម្ភារៈអនាម័យត្រូវបានបែងចែកទៅបុគ្គលម្នាក់ៗមិនមែនគ្រួសារទេ។
- សហគមន៍ដែលទទួលបានផលប៉ះពាល់ត្រូវបានជូនដំណឹងអំពីសិទ្ធិរបស់ពួកគេក្នុងការផ្តល់ជំនួយអនាម័យទឹកស្អាតហើយព័ត៌មានបែបនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងភាសាងាយស្រួលយល់និងផ្ទាំងរូបភាពនៅកន្លែងចែកចាយនិងនៅជុំវិញជំរុំជម្លៀស ឬកន្លែងស្នាក់នៅ។

ការប្តេជ្ញាចិត្តដើម្បី ការចូលរួម

- ស្ត្រីនិងបុរសរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះត្រូវបានគេពិគ្រោះយោបល់អំពីតម្រូវការនិងអាទិភាពជាក់លាក់របស់ពួកគេហើយព័ត៌មាននេះបាននិយាយអំពីការរៀបចំសម្ភារៈនិងសេវាអនាម័យទឹកស្អាត។ ការពិភាក្សាតាមក្រុមគោលដៅស្ត្រី និងបុរសត្រូវធ្វើឡើងដោយអ្នកសម្របសម្រួលមានភេទដូចគ្នាតាមក្រុមនីមួយៗ។
- ក្រុមវាយតម្លៃនិងការឆ្លើយតបមានសមាសភាពមានតុល្យភាព និងសមភាពរវាងស្ត្រីនិងបុរសរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះ។
- គណៈកម្មាធិការអនាម័យទឹកស្អាតក្នុងសហគមន៍មានតំណាងស្ត្រីនិងបុរសដែលមានតុល្យភាពនិងសមភាពរាប់បញ្ចូលទាំងអ្នកដែលមកពីក្រុមងាយរងគ្រោះ។ ខណៈពេលដែលគណៈកម្មាធិការមិនអាចទទួលយកភេទចម្រុះបានដោយផ្អែកតាមបែបវប្បធម៌របស់ខ្លួននោះ ត្រូវបង្កើតគណៈកម្មាធិការពីរមានក្រុមគណៈកម្មាធិការស្ត្រី និងក្រុមគណៈកម្មាធិការបុរសដើម្បីដោះស្រាយតម្រូវការនិងអាទិភាពរបស់ស្ត្រីនិងបុរសទាំងពីរភេទ។
- ស្ត្រីនិងបុរសរួមទាំងអ្នកដែលមកពីក្រុមដែលងាយទទួលរងគ្រោះមានឱកាសដូចគ្នានិងវប្បធម៌សមស្របដើម្បីរៀនអំពីរបៀបធ្វើប្រតិបត្តិការនិងថែរក្សាហេដ្ឋារចនាសម្ព័ន្ធអនាម័យទឹកស្អាត។

ការប្តេជ្ញាចិត្តដើម្បី សុវត្ថិភាព

ផ្នែកជាក់លាក់អំពីបញ្ហាសុវត្ថិភាព

- បង្គន់អនាម័យនិងកន្លែងងូតទឹកត្រូវបែងចែកសម្រាប់ស្ត្រីនិងបុរសដែលមានសុវត្ថិភាពដោយមានសោរខាងក្នុង ភ្លើងអគ្គីសនីនៅក្នុងនិងជុំវិញបរិវេណដែលនៅជិតជម្រកជាដើម។
- បង្គន់អនាម័យនិងកន្លែងងូតទឹកមានសុវត្ថិភាពនិងងាយស្រួលសម្រាប់ស្ត្រីនិងបុរសរួមទាំងអ្នកដែលមានតម្រូវការពិសេសដូចជាជនពិការមនុស្សចាស់ជាដើម។

ការបង្ការ និងឆ្លើយតប អំពើហិង្សាទាក់ទងយេនឌ័រ និងការការពារកុមារ

- ត្រូវមានការចូលរួមពីអ្នកដែលមានហានិភ័យខ្ពស់បំផុតក្នុងអំពើហិង្សាទាក់ទងយេនឌ័រក្នុងការរៀបចំសាងសង់និងគ្រប់គ្រងអនាម័យទឹកស្អាត។
- ត្រូវធ្វើសកម្មភាពជាក់លាក់ដើម្បីកាត់បន្ថយហានិភ័យនៃអំពើហិង្សាទាក់ទងយេនឌ័រ។ ឧទាហរណ៍៖ ការបែងចែកសម្ភារៈអនាម័យត្រូវបានធ្វើឡើងដោយក្រុមដែលមានតុល្យភាពរវាងស្ត្រី និងបុរស ការបែងចែកត្រូវបានធ្វើឡើងពេលថ្ងៃ នៅកន្លែងដែលស្ត្រីនិងក្មេងស្រីមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការធ្វើដំណើរទៅមក។

- ប្រសិនបើអាចអ្នកកំរើសខាងហិង្សាទាក់ទងយេនឌ័រគ្រោះយោបល់អំពីការកំណត់អត្តសញ្ញាណ និងរក្សាការសម្ងាត់អំពីប្រព័ន្ធចែករក្សាសុវត្ថិភាពសមស្របសម្រាប់អ្នករងគ្រោះ និងអាចចែករំលែកបទពិសោធន៍ជាមួយភ្នាក់ងារអនាម័យទឹកស្អាតអំពីអំពើហិង្សាហើយ ដើម្បីធានាថាពួកគេទាំងនោះមានចំណេះដឹងនិងជំនាញជាមូលដ្ឋានក្នុងការផ្តល់ព័ត៌មានដល់អ្នករងគ្រោះដទៃទៀតនៅតាមទីកន្លែងដែលពួកគេអាចជួយគាំទ្រ និងអាចធ្វើទៅបាន។
- បុគ្គលិកកាកបាទក្រហមអឌ្ឍចន្ទក្រហមទាំងអស់ដែលចូលរួមក្នុងការឆ្លើយតបទៅនឹងអនាម័យទឹកស្អាតត្រូវធ្វើបច្ចុប្បន្នភាពលើព័ត៌មានលំអិតទាក់ទងនឹងភ្នាក់ងារនិងអ្នកជំនាញអំពីហិង្សាទាក់ទងយេនឌ័រ ការការពារកុមារ និងសេវាគាំពារសង្គមដែលពួកគេអាចបញ្ជូនអ្នករងគ្រោះដោយអំពើហិង្សាទាក់ទងយេនឌ័របុគ្គលិកដែលរាយការណ៍ពីឧប្បត្តិហេតុកើតមានអំពើហិង្សាទៅលើពួកគេ។
- សារស្តីពីការបង្ការនិងការឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងយេនឌ័រនិងការការពារកុមារត្រូវបានបញ្ចូលនៅក្នុងសកម្មភាពផ្សព្វផ្សាយក្នុងសហគមន៍ ឧទាហរណ៍ ៖ ក្នុងកំឡុងពេលចែកចាយសម្ភារៈដែលមិនមែនជាស្បៀង ដែលទាក់ទងនឹងប្រព័ន្ធអនាម័យទឹកស្អាត និងការនិយាយសន្ទនាឬឆ្លាំងរូបភាពនៅតាមបណ្តាញចែកចាយ។

ប្រព័ន្ធការពារផ្ទៃក្នុង

ការបង្ការការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ

- ប្រតិកម្មអ្នកទទួលផលនិងប្រព័ន្ធពាក្យបណ្តឹងត្រូវបានបង្កើតឡើងហើយអាចទទួលយកបានសម្រាប់ស្ត្រីនិងបុរសរួមទាំងអ្នកដែលងាយទទួលរងគ្រោះ។ ឧទាហរណ៍ ៖ ទាំងបុគ្គលិកស្ត្រីនិងបុរសប្រាស្រ័យទាក់ទងនឹងពាក្យបណ្តឹងហើយប្រព័ន្ធនេះមិនពឹងផ្អែកតែលើពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរសម្រាប់អ្នកដែលមានចំណេះដឹងខ្ពស់នោះទេ។ ការិយាល័យពាក្យបណ្តឹងត្រូវការពិចារណាផ្តល់ពេលវេលាគ្រប់គ្រាន់ដល់អ្នករងគ្រោះក្នុងថ្ងៃដែលមានបណ្តឹង និងបើកចំហដើម្បីទទួលបានការចូលប្រើប្រាស់កាន់តែច្រើនសម្រាប់មនុស្សគ្រប់គ្នា ហើយទីតាំងនៃការិយាល័យពាក្យបណ្តឹងត្រូវបានគេចាត់ទុកថាជាកន្លែងសុវត្ថិភាពនិងរក្សាការសម្ងាត់។
- ត្រូវបង្កើតប្រព័ន្ធចែកចាយច្បាស់លាស់និងមានតម្លាភាពក្នុងការចែកចាយសម្ភារៈអនាម័យទឹកស្អាតដើម្បីកាត់បន្ថយសក្តានុពលនៃការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទដោយភ្នាក់ងារមនុស្សធម៌។ ការបែងចែកសម្ភារៈអនាម័យទឹកស្អាតត្រូវបានធ្វើឡើងដោយក្រុមការងារដែលមានតុល្យភាពភេទនិងធ្វើឡើងក្នុងពេលថ្ងៃ ឬពេលដែលមិនមានការរើសអើងលើភេទណាមួយផ្សេងទៀត។ ការជូនដំណឹងជាសាធារណៈជាលាយលក្ខណ៍អក្សរនិងជាមួយរូបភាពបញ្ជាក់អំពីពេលវេលាចែកចាយទីតាំង និងរំឭកប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់អំពីសិទ្ធិពិតប្រាកដរបស់ពួកគេនិងប្រាប់ឲ្យដឹងអំពីការចែកចាយសម្ភារៈទាំងនេះមិនតម្រូវឲ្យមានការតបស្នងអ្វីឡើយ។

- ក្រុមបុគ្គលណាដែលពឹងផ្អែកលើអ្នកដទៃជួយដើម្បីទទួលបាននូវការចែកចាយសេវាកម្មអនាម័យទឹកស្អាត (ដូចជាស្ត្រី កុមារ មនុស្សចាស់ និងជនពិការ) ត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដើម្បីធានាថាពួកគេទទួលបានសិទ្ធិរបស់ពួកគេនិងមិនត្រូវបានធ្វើអាជីវកម្មឬរំលោភបំពាន។
លក្ខខណ្ឌនិងគោលនយោបាយការពារកុមារ
- បុគ្គលិកកាកបាទក្រហមអង្គចន្ទក្រហមទាំងអស់បានចុះហត្ថលេខាលើលក្ខខណ្ឌយល់ដឹងពីគោលនយោបាយការពារកុមារនិងបានទទួលព័ត៌មានសង្ខេបអំពីរឿងនេះ។

យេនឌ័រ និងពិពិធភាពក្នុងកម្មវិធីជីវចម្រុះគ្រោះអាសន្ន

បទដ្ឋាន

ការប្តេជ្ញាចិត្តដើម្បី ភាពថ្លៃថ្នូរ

- ការរៀបចំបង្គន់ ជម្រកគ្រួសារនិងកន្លែងរស់នៅរួមគ្នាត្រូវផ្តល់នូវភាពឯកជននិងភាពថ្លៃថ្នូរ។
- ការរៀបចំផែនការតាំងទីលំនៅនិងការរៀបចំទីជម្រកគឺមានលក្ខណៈសមរម្យសម្រាប់អ្នកស្នាក់នៅទាំងអស់រួមទាំងមនុស្សចាស់និងជនពិការ។
- សម្ភារៈសមស្របសម្រាប់ផ្នែកផ្ទៃក្នុងរួម ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗ។
- នៅក្នុងជម្រកសមូហភាព ក្រុមគ្រួសារឬសង្គម ដូចជាស្ត្រីដែលរស់នៅក្រុមគ្រួសារត្រូវដាក់បញ្ចូលក្នុងក្រុមជាមួយគ្នា ហើយពិនិត្យនិងផ្តល់ជូនសម្ភារៈសម្រាប់កន្លែងផ្ទាល់ខ្លួននិងគ្រួសារ។
- នៅគ្រប់ប្រភេទនៃទីជម្រកត្រូវពិចារណាលើទំហំ និងបង្គន់សម្រាប់ក្រុមឲ្យឯកភាពគ្នា។ ដោយឡែកគ្រួសារដែលមានសមាជិកច្រើនត្រូវផ្តល់ជូនតាមជាក់ស្តែង។

ការប្តេជ្ញាចិត្តដើម្បី ការទទួលបាន

- លក្ខណៈវិនិច្ឆ័យការជ្រើសរើសនិងការចាត់អាទិភាពអ្នកទទួលបានផលសម្រាប់ការចូលរួមក្នុងសកម្មភាពទីជម្រកទាំងអស់ត្រូវបានផ្តល់ជូនដោយការវិភាគអំពីយេនឌ័រនិងពិពិធភាពដើម្បីធានាថាសកម្មភាពនេះបានដល់ អ្នកងាយទទួលបានគ្រោះបំផុត។
- ត្រូវពិចារណាអំពីរបៀបក្នុងការសាងសង់ ឬការជួសជុលទីជម្រកដើម្បីជួយដល់ប្រជាជនដូចជាស្ត្រីមេគ្រួសារដែលជាអ្នកថែទាំកុមារ មនុស្សចាស់ជរា ជនពិការ។
- ជម្រកនិងហេដ្ឋារចនាសម្ព័ន្ធទាំងអស់ត្រូវបានរៀបចំឡើងឬសម្របសម្រួលដើម្បីឲ្យមនុស្សទាំងអស់អាចចូលទៅរស់នៅបាន ជាពិសេសមនុស្សចាស់ជរានិងជនពិការ។ ជៀសវាងទីតាំងបោះជំហានឬប្លុកកន្លែងនៅជិតច្រកចេញចូល គ្រប់ជញ្ជីងទាំងអស់ត្រូវធ្វើបង្គន់ដៃ និងជម្រាលដែលមានបង្គន់ដៃអាចកាន់តោងបាន។ ត្រូវមានកន្លែងវាលទំនេរនៅជាន់ផ្ទាល់ដីដែលនៅជាប់នឹងផ្លូវចេញចូលឬតាមបណ្តោយផ្លូវចូលសម្រាប់អ្នកស្នាក់នៅដែលមានបញ្ហាក្នុងការដើរឬចត្តវិស័យ។ ការរចនា ផ្ទៃក្នុងត្រូវឲ្យមានការរៀបចំកន្លែងចំអិនអាហារ លាងបាន និងកន្លែងគេងត្រឹមត្រូវ។
- គុណភាពទីជម្រកត្រូវពិចារណាលើក្រុមខុសៗគ្នាឲ្យមានលក្ខណៈស្របតាមក្រុម។ ដូចជាក្រុមដែលមានគ្នាច្រើន និងជនជាតិភាគតិច ដែលសុទ្ធតែជាប្រជាជនរងផលប៉ះពាល់។

- ការពិចារណាដើម្បីធានាថាការរស់នៅដាច់ដោយឡែកសម្រាប់ក្រុមស្ត្រី ជនពិការ អ្នកប្តូរភេទ និងកុមារមានសុវត្ថិភាព រួមមាន ៖ ទីកន្លែងសុវត្ថិភាពនៅចំទីតាំងជិតក្រុមគ្រួសារ មានភ្លើងបំភ្លឺ ច្រកចេញចូល និងជុំវិញទីជម្រក បង្អួចដែលខ្ពស់មិនអាចមើលទៅឃើញ ទ្វារមានសោរចាក់ និងកន្លែងអនាម័យ ទឹកស្អាតនៅជិត។ រាល់ការសម្រេចចិត្តលើការរចនាជម្រកត្រូវតែពិគ្រោះជាមួយក្រុមពាក់ព័ន្ធទាំងនេះ។
- សហគមន៍ដែលទទួលរងផលប៉ះពាល់ត្រូវបានជូនដំណឹងអំពីសិទ្ធិរបស់ពួកគេក្នុងការផ្តល់ជំនួយជម្រកហើយព័ត៌មានបែបនេះត្រូវផ្សព្វផ្សាយតាមវីឌ្យូ តាមផ្ទាំងរូបភាព តាមភាសាដែលពាក់ព័ន្ធទាំងអស់ និងតាមផ្លូវរូបភាពនៅកន្លែងចែកចាយ កន្លែងទទួលភ្ញៀវនិងនៅជុំវិញជម្រកស្បៀង ឬតំបន់នៃទីតាំងជម្រក។

ការប្តេជ្ញាចិត្តដើម្បី ការចូលរួម

- ស្ត្រីនិងបុរសគ្រប់វ័យរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះត្រូវបានពិគ្រោះយោបល់អំពីតម្រូវការទីជម្រកជាក់លាក់របស់ពួកគេនិងចាត់អាទិភាពការរៀបចំសិទ្ធិកាន់កាប់ដីធ្លីនិងប្រាប់អំពីការរចនាជម្រក ការផ្តល់សេវា និងសកម្មភាពទាំងឡាយ។ នៅពេលដែលចាំបាច់ធ្វើការពិភាក្សាក្រុមដែលមានភេទដូចគ្នាជាមួយអ្នកសម្របសម្រួលភេទដូចគ្នា។
- ក្រុមងាយតម្លៃនិងការឆ្លើយតបមានសមាសភាពតុល្យភាព សមភាពរវាងស្ត្រី និងបុរស រួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះ។
- គណៈកម្មាធិការទីជម្រកមានសមតុល្យ និងភាពស្មើគ្នាមានតំណាងស្ត្រី និងបុរសរួមទាំងក្រុមងាយទទួលរងគ្រោះ។ តំណាងគណៈកម្មាធិការចូលរួមក្នុងគ្រប់ដំណាក់កាលនៃកម្មវិធីសាងសង់ជម្រករួមមានការរៀបចំផែនការសាងសង់ ការជ្រើសរើសអ្នកទទួលផល ការរចនា និងប្រតិបត្តិការសកម្មភាពជម្រកទាំងអស់។
- ស្ត្រីនិងបុរសមានឱកាសស្មើគ្នាក្នុងការចូលរួមសាងសង់ជម្រក។
- គ្រប់កន្លែងពាក់ព័ន្ធស្ត្រី និងបុរសទទួលបានប្រាក់កម្រៃស្មើគ្នាទៅតាមការងារ។
- ស្ត្រីនិងបុរសមានឱកាសស្មើគ្នាក្នុងការបណ្តុះបណ្តាលសកម្មភាពសាងសង់ជម្រក។

ការប្តេជ្ញាចិត្តដើម្បី សុវត្ថិភាព

បញ្ហាសុវត្ថិភាពជាក់លាក់តាមផ្នែកនីមួយៗ

- ទីជម្រកមានសុវត្ថិភាព មានសោរខាងក្នុង ពន្លឺនៅក្នុងនិងជុំវិញតំបន់ក្នុងសហគមន៍ ទាំងបង្គន់អនាម័យ និងកន្លែងងូតទឹកនៅជិតកន្លែងស្នាក់នៅជាដើម។
- បង្កើតកន្លែងដាច់ដោយឡែកនិងមានសុវត្ថិភាពសម្រាប់កុមារលេង។
- បង្កើតកន្លែងដាច់ដោយឡែកនិងមានសុវត្ថិភាពសម្រាប់ស្ត្រីដើម្បីប្រមូលផ្តុំ។
- បង្កើតប្រព័ន្ធដើម្បីការពារកុមារនិងក្មេងស្រីកំព្រា ឧទាហរណ៍ ៖ ការចុះឈ្មោះ កន្លែងស្នាក់មានសុវត្ថិភាពនិងដាច់ដោយឡែក ការទទួលបានសេវាកម្មនិងសម្ភារៈមូលដ្ឋាន មានបុគ្គលិកពិនិត្យឃ្លាំមើលពួកគេជាដើម។
- វាយតម្លៃហានិភ័យដែលទាក់ទងទៅនឹងសុវត្ថិភាពទីជម្រករួមមានការដាក់មនុស្សច្រើនពេកក្នុងទីជម្រក ការចូលរួមសម្រាប់គោលបំណងឯកជនឬវប្បធម៌ សោនិងភ្លើងបំភ្លឺ និងថ្លៃថ្នូល។

ការឆ្លើយតបអំពើហិង្សាទាក់ទងយេនឌ័រ និងការការពារកុមារ

- អ្នកដែលមានហានិភ័យខ្ពស់បំផុតក្នុងអំពើហិង្សាទាក់ទងយេនឌ័រត្រូវចូលរួមក្នុងការរៀបចំការគ្រប់គ្រងនិងសម្របសម្រួលក្នុងការសាងសង់ជម្រក ។
- ត្រូវអនុវត្តសកម្មភាពជាក់លាក់ក្នុងការកាត់បន្ថយហានិភ័យនៃអំពើហិង្សាទាក់ទងយេនឌ័រក្នុងការរៀបចំសាងសង់ទីជម្រក ឧទាហរណ៍ ៖ ស្ត្រីនិង បុរសអង្គការស្ត្រី ក្រុមងាយទទួលរងគ្រោះជនៀតនិងស្ថាប័នពាក់ព័ន្ធដូចជាអង្គការដែលធ្វើការងារអនាម័យទឹកស្អាតនិងការរៀបចំផ្តល់សេវាកម្មសុខភាព។
- ប្រសិនបើមានអាចអ្នកឯកទេសខាងហិង្សាយេនឌ័រត្រូវពិគ្រោះដើម្បីកំណត់នូវប្រព័ន្ធចែករក្សាសុវត្ថិភាពនិងរក្សាការសម្ងាត់ជាមួយភ្នាក់ងារផ្នែកសាងសង់ទីជម្រក និងចែករំលែកបទពិសោធន៍បុគ្គលផ្ទាល់ថាពួកគេធ្លាប់ទទួលរងអំពើហិង្សាទាក់ទងនឹងការរស់នៅក្នុងជម្រកនិងធានាថាបុគ្គលិកទាំងនេះមានចំណេះដឹងនិងជំនាញជាមូលដ្ឋានដើម្បីផ្តល់ព័ត៌មាននិងជួយគាំទ្រដល់អ្នករងគ្រោះនៅកន្លែងឬសហគមន៍របស់ពួកគេ។
- បុគ្គលិកកាកបាទក្រហមអឌ្ឍចន្ទក្រហមទាំងអស់ដែលជាប់ពាក់ព័ន្ធក្នុងផ្នែកទីជម្រកត្រូវរក្សានិងធ្វើបច្ចុប្បន្នកម្មបញ្ជីនិងព័ត៌មានលំអិតទាក់ទងនឹងភ្នាក់ងារនិងអ្នកវិជ្ជាជីវៈអំពើហិង្សាទាក់ទងយេនឌ័រនិងការការពារកុមារនិងសេវាគាំទ្រផ្លូវការនិងមិនផ្លូវការផ្នែកផ្លូវចិត្តដែលពួកគេទាំងនោះអាចបញ្ជូនអ្នករងគ្រោះដោយព័ត៌មានអំពើហិង្សាទាក់ទងយេនឌ័រឬកុមារដែលរាយការណ៍អំពីឧបត្ថម្ភហេតុនៃអំពើហិង្សាលើពួកគេ។

- សារស្តីពីការបង្ការនិងការឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងយន្តការការពារកុមារត្រូវបានបញ្ចូលនៅក្នុងគ្រប់សកម្មភាពផ្សព្វផ្សាយសហគមន៍។ ឧទាហរណ៍ ៖ ការនិយាយសន្ទនាឬសារប្រកាសនៅក្នុងការចុះឈ្មោះនិងក្នុងតំបន់នៃសហគមន៍។

ប្រព័ន្ធការពារផ្ទៃក្នុង

ការបង្ការការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ

- ត្រូវបានបង្កើតប្រព័ន្ធពាក្យបណ្តឹង និងប្រតិកម្មអ្នកទទួលផល ហើយអាចទទួលយកបានសម្រាប់ស្ត្រីនិងបុរសរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះ។ ឧទាហរណ៍ ៖ ទាំងបុគ្គលិកស្ត្រីនិងបុរសអាចប្រាស្រ័យទាក់ទងពាក្យបណ្តឹងបាន។ ប្រព័ន្ធនេះមិនពឹងផ្អែកតែលើពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរសម្រាប់អ្នកដែលមានចំណេះដឹងខ្ពស់នោះទេ។ ត្រូវពិចារណាការដល់ពេលវេលានៃថ្ងៃធ្វើការ ត្រូវបើកចំហសម្រាប់ការទទួលពាក្យបណ្តឹងដើម្បីឲ្យមនុស្សគ្រប់រូបអាចប្រើប្រាស់សេវាកាន់តែច្រើនបានគ្រប់គ្នា ហើយទីតាំងនៃការិយាល័យពាក្យបណ្តឹងត្រូវបានគេចាត់ទុកថាជាចំណុចសុវត្ថិភាពនិងរក្សាការសម្ងាត់។
 - បង្កើតប្រព័ន្ធចែកចាយច្បាស់លាស់មានតម្លាភាពសម្រាប់សម្ភារៈ ជម្រកបណ្តោះអាសន្ន ការជួលឬប័ណ្ណទូទាត់ដើម្បីកាត់បន្ថយសក្តានុពលនៃការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទពីសំណាក់អ្នកដទៃ។ ការបែងចែកសម្ភារៈជម្រកត្រូវបានធ្វើឡើងដោយមានតុល្យភាពភេទ និងធ្វើឡើងក្នុងពេលថ្ងៃនៅពេលដែលមិនរើសអើងទាំងពីរភេទ ការជូនដំណឹងជាសាធារណៈជាលាយលក្ខណ៍អក្សរនិងផ្ទាំងរូបភាពប្រាប់អំពីពេលវេលានិងទីកន្លែងចែកចាយ និងរំលឹកដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ អំពីសិទ្ធិពិតប្រាកដរបស់ពួកគេដើម្បីឲ្យដឹងថាការចែកចាយនេះមិនត្រូវការតបស្នងអ្វីឡើយ។
 - ក្រុមបុគ្គលដែលពឹងផ្អែកលើអ្នកដទៃដើម្បីទទួលបានជំនួយក្នុងការចែកចាយនិងការផ្តល់ដំណោះស្រាយទីលំនៅដូចជា ស្ត្រី កុមារ ចាស់ជរា និងជនពិការ ត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដើម្បីធានាថាពួកគេទទួលបានសិទ្ធិនិងមិនមានការកេងប្រវ័ញ្ច និងរំលោភបំពាន។
- លក្ខខណ្ឌនិងគោលនយោបាយការពារកុមារ*
- បុគ្គលិកកាកបាទក្រហមអង្គបន្ទប់ក្រហមទាំងអស់បានចុះហត្ថលេខាលើលក្ខខណ្ឌយល់ដឹងពីគោលនយោបាយការពារកុមារហើយបានទទួលព័ត៌មានសង្ខេបអំពីរឿងនេះ។

យេនឌ័រ និងពិការភាពក្នុងកម្មវិធីការប្រកបមុខរបរចិញ្ចឹមជីវិត បទដ្ឋាន

ការប្តេជ្ញាចិត្តដើម្បី ភាពថ្លៃថ្នូរ

- កម្មវិធីប្រកបមុខរបរចិញ្ចឹមជីវិតគឺមានលក្ខណៈសមស្របតាមវប្បធម៌សម្រាប់ស្ត្រីនិងបុរសគ្រប់វ័យ ទាំងអស់រួមទាំងមនុស្សចាស់និងជនពិការផងដែរ (ការផ្តល់ជម្រើសផ្សេងៗក្នុងការប្រកបមុខ របរ) ។

ការប្តេជ្ញាចិត្តដើម្បី ការទទួលបាន

- លក្ខណៈវិនិច្ឆ័យការជ្រើសរើសនិងការចាត់អាទិភាពអ្នកទទួលបានសម្រាប់ការចូលរួមក្នុង សកម្មភាពការប្រកបមុខរបរចិញ្ចឹមជីវិតទាំងអស់ត្រូវបានផ្តល់ជូនដោយមានការវិភាគអំពីយេនឌ័រ និងពិការភាពដើម្បីធានាថាសកម្មភាពនេះបានដល់អ្នកងាយទទួលបានគ្រោះបំផុត។
- មានការពិគ្រោះយោបល់ជាមួយសហគមន៍ដើម្បីកំណត់អត្តសញ្ញាណនិងឆ្លើយតបទៅនឹងបញ្ហា ជួបប្រទះឬឧបសគ្គច្បាស់លាស់ចំពោះមុខស្ត្រី និងបុរសរួមទាំងអ្នកមកពីក្រុមងាយទទួលបានគ្រោះ ទាំងអស់ទទួលបានសកម្មភាពការប្រកបមុខរបរចិញ្ចឹមជីវិត។
- កម្មវិធីប្រកបមុខរបរចិញ្ចឹមជីវិតត្រូវបានរៀបចំឡើងឬសម្របសម្រួលដើម្បីឲ្យមនុស្សគ្រប់រូបមាន មនុស្សពេញវ័យ ស្ត្រី បុរស មនុស្សចាស់និងជនពិការអាចទទួលបានសកម្មភាពចំណូលសមរម្យ។
- សហគមន៍ដែលទទួលបានផលប៉ះពាល់ត្រូវបានគេជូនដំណឹងអំពីសិទ្ធិរបស់ពួកគេទាក់ទងនឹង ជីវភាពរស់នៅហើយព័ត៌មានទាំងនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងភាសាងាយ យល់ និងឆ្លាំងរូបភាពនៅទីតាំងនៃគម្រោងចែកចាយនិងនៅជុំវិញជុំ ឬកន្លែងស្នាក់នៅបណ្តោះ អាសន្ន ។

ការប្តេជ្ញាចិត្តដើម្បី ការចូលរួម

- ត្រូវពិគ្រោះយោបល់ជាមួយស្ត្រីនិងបុរសរួមទាំងអ្នកដែលមកពីក្រុមងាយទទួលបានគ្រោះអំពីតម្រូវ ការនិងអាទិភាពនៃជីវភាពរស់នៅរបស់ពួកគេហើយព័ត៌មាននេះនិយាយអំពីការរៀបចំសកម្មភាព និងគម្រោងជីវភាពទាំងអស់។ ក្នុងករណីចាំបាច់ធ្វើការពិភាក្សាក្រុមមានភេទដូចគ្នា និងមានអ្នក សម្របសម្រួលភេទដូចគ្នា។
- សមាសភាពក្រុមវាយតម្លៃនិងការឆ្លើយតបមានតុល្យភាព និងយុត្តិធម៌សម្រាប់ស្ត្រីនិងបុរសរួមទាំង អ្នកដែលមកពីក្រុមងាយទទួលបានគ្រោះ។

- ត្រូវបានរៀបចំកម្មវិធីការប្រកបមុខរបរចិញ្ចឹមជីវិតជាក់លាក់ ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់មេគ្រួសារ ស្ត្រី ក្មេងស្រី និងក្មេងប្រុសពេញវ័យ ក្រុមគ្រួសារដែលគ្មានទីលំនៅ ជនពិការ និងមនុស្សចាស់ក្រោយពីរងគ្រោះថ្នាក់ដោយអំពើហិង្សាទាក់ទងយេនឌ័រ។
- គណៈកម្មាការធិការការប្រកបមុខរបរចិញ្ចឹមជីវិតសម្រាប់សហគមន៍មានតំណាងស្ត្រី និងបុរសដែលមានសមតុល្យការរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះ។
- ស្ត្រីនិងបុរសរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះទាំងអស់មានឱកាសស្មើគ្នាក្នុងការចូលរួមបណ្តុះបណ្តាល ប្រសិនបើមានតម្រូវការចាំបាច់ត្រូវមាន ពេលវេលាគឺឥតតាំង ឬទីកន្លែងបង្រៀនអ្នកសម្របសម្រួលភេទដូចគ្នា។ល។ ការងារនេះត្រូវបញ្ចូលក្នុងគ្រប់សកម្មភាពគម្រោង។

ការប្តេជ្ញាចិត្តដើម្បី សុវត្ថិភាព

បញ្ហាសុវត្ថិភាពជាក់លាក់តាមផ្នែកនីមួយៗ

- ត្រូវធ្វើការវាយតម្លៃបញ្ហាសុវត្ថិភាពនិងលទ្ធភាពទទួលបាន រួមទាំងការធ្វើដំណើរតាមផ្លូវទៅមកប្រកបដោយសុវត្ថិភាពពីកន្លែងប្រកបមុខរបរចិញ្ចឹមជីវិត។ កន្លែងបណ្តុះបណ្តាល និងការថែទាំកុមារត្រូវមានអ្នកមើលការខុសត្រូវឬគ្រូបណ្តុះបណ្តាលភេទដូចគ្នា។ ក្នុងកន្លែងនិងម៉ោងថ្ងៃធ្វើការ ឬវគ្គបណ្តុះបណ្តាលគឺជ្រើសរើសសមាជិកក្រុមគ្រួសារក្នុងសហគមន៍ដើម្បីធ្វើការរកប្រាក់ចំណូល ។
- ការឆ្លើយតបអំពើហិង្សាទាក់ទងយេនឌ័រនិងការការពារកុមារ**
- អ្នកដែលមានហានិភ័យខ្ពស់បំផុតនៃអំពើហិង្សាទាក់ទងយេនឌ័រត្រូវចូលរួមក្នុងការរៀបចំការគ្រប់គ្រងនិងការសម្របសម្រួលក្នុងសកម្មភាពប្រកបមុខរបរចិញ្ចឹមជីវិត និងទទួលបានការគ្រប់គ្រងនិងរកប្រាក់ចំណូលបានគ្រប់គ្រាន់តាមរយៈកម្មវិធីការប្រកបមុខរបរចិញ្ចឹមជីវិតនេះផងដែរ។
- ត្រូវធ្វើសកម្មភាពជាក់លាក់ដើម្បីទប់ស្កាត់ហានិភ័យនៃអំពើហិង្សាប្រផ្នូរភេទ។ ឧទាហរណ៍ ៖ ត្រូវបង្កើតសកម្មភាពរកប្រាក់ចំណូលជាក់លាក់សម្រាប់ស្ត្រីនិងកុមារីដើម្បីកុំឲ្យពួកគេពឹងផ្អែកខាងសេដ្ឋកិច្ចលើអ្នកដទៃនិងមិនចាំបាច់ប្តូរភេទដើម្បីប្រាក់កាសឆ្នះសម្បែង អាហារឬការអប់រំ។
- អ្នកឯកទេសខាងអំពើហិង្សាអាចពិគ្រោះយោបល់ជាមួយភ្នាក់ងារគម្រោងប្រកបមុខរបរចិញ្ចឹមជីវិតដើម្បីកំណត់នូវប្រព័ន្ធចែករក្សាសុវត្ថិភាពនិងទំនុកចិត្តសម្រាប់អ្នករងគ្រោះតាមការផ្លាស់ប្តូរបទពិសោធន៍ពួកគេផ្ទាល់ស្តីពីការទទួលរងនូវអំពើហិង្សាទាក់ទងយេនឌ័រក្នុងការប្រកបមុខរបររកប្រាក់ចិញ្ចឹមជីវិត និងចំណេះដឹងមូលដ្ឋានដើម្បីឲ្យភ្នាក់ងារទាំងនោះផ្តល់ជាព័ត៌មានដល់អ្នករងគ្រោះនិងជួយដល់ប្រជាជនក្នុងកន្លែងដែលពួកគេរស់នៅ។

- បុគ្គលិកកាកបាទក្រហមអន្តរជាតិក្រហមទាំងអស់ដែលចូលរួមនៅក្នុងផ្នែកការប្រកបមុខរបរចិញ្ចឹមជីវិតត្រូវមានបញ្ជីព័ត៌មានលំអិតទាក់ទងនឹងភ្នាក់ងារការប្រកបមុខរបរចិញ្ចឹមជីវិតនៃអំពើហិង្សាទាក់ទងយេនឌ័រ ការការពារកុមារ និងសេវាគាំទ្រផ្លូវចិត្តជាផ្លូវការនិងក្រៅផ្លូវការដែលពួកគេអាចបញ្ជូនជនរងគ្រោះដោយអំពើហិង្សាទាក់ទងយេនឌ័រ កុមារដែលនិយាយអំពីឧប្បត្តិហេតុនៃអំពើហិង្សាលើពួកគេ។

- ត្រូវបញ្ចូលសារស្តីពីការបង្ការនិងឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងយេនឌ័រ និងការការពារកុមារក្នុងគ្រប់សកម្មភាពសហគមន៍ទាំងអស់។ និយាយសូន្យនាបុរសក្នុងផ្ទាំងរូបភាពត្រូវផ្សព្វផ្សាយក្នុងកន្លែងប្រកបមុខរបរចិញ្ចឹមជីវិត និងកន្លែងបណ្តុះបណ្តាល។

ប្រព័ន្ធការពារផ្ទៃក្នុង

ការបង្ការការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ

- ត្រូវបង្កើតប្រព័ន្ធពាក្យបណ្តឹងនិងប្រតិកម្មអ្នកទទួលផល ដែលអាចទទួលយកបានសម្រាប់ស្ត្រីនិងបុរសរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះ។ ឧទាហរណ៍ ៖ ទាំងបុគ្គលិកស្ត្រីនិងបុរសអាចទទួលបានពាក្យបណ្តឹងពីប្រព័ន្ធនេះដោយមិនពឹងផ្អែកតែលើពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរសម្រាប់អ្នកដែលមានចំណេះដឹងខ្ពស់នោះទេ។ ត្រូវពិចារណាផ្តល់ពេលវេលានៃថ្ងៃធ្វើការក្នុងការិយាល័យពាក្យបណ្តឹងនិងបើកចំហដើម្បីទទួលបានការប្រើប្រាស់កាន់តែច្រើនសម្រាប់មនុស្សគ្រប់គ្នានិងទីតាំងនៃការិយាល័យពាក្យបណ្តឹងត្រូវបានគេចាត់ទុកថាជាចំណុចសុវត្ថិភាពនិងរក្សាការសម្ងាត់។

- មានការណែនាំដែលច្បាស់លាស់និងមានតម្លាភាពលើលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសអ្នកទទួលផលដើម្បីកាត់បន្ថយសក្តានុពលនៃការកេងប្រវ័ញ្ចនិងការរំលោភបំពានផ្លូវភេទដោយភ្នាក់ងារមនុស្សធម៌។ សេចក្តីជូនដំណឹងជាសាធារណៈជាលាយលក្ខណ៍អក្សរនិងមានរូបភាពផ្តល់យោបល់អំពីលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសនិងរំលឹកដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីសិទ្ធិពិតប្រាកដរបស់ពួកគេនិងបញ្ជាក់ថាអ្វីដែលពួកគេទទួលបានទាំងនេះមិនត្រូវការតបស្នងអ្វីឡើយ។

- ក្រុមបុគ្គលដែលពឹងផ្អែកលើអ្នកដទៃដើម្បីទទួលបានជំនួយក្នុងការទទួលបានការប្រកបមុខរបរចិញ្ចឹមជីវិត កន្លែងបណ្តុះបណ្តាលនិងសេវាកម្មរួមមាន ស្ត្រី ក្មេងស្រី មនុស្សចាស់និងជនពិការត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដើម្បីធានាថាពួកគេទទួលបានសិទ្ធិនិងមិនមានកេងប្រវ័ញ្ចឬរំលោភបំពាន។

លក្ខខណ្ឌនិងគោលនយោបាយការពារកុមារ

- បុគ្គលិកកាកបាទក្រហមអន្តរជាតិក្រហមទាំងអស់បានចុះហត្ថលេខាលើក្រលក្ខខណ្ឌយល់ដឹងអំពីគោលនយោបាយការពារកុមារនិងបានទទួលព័ត៌មានសង្ខេបអំពីរឿងនេះ។

យេនឌ័រ និងពិការភាពក្នុងកម្មវិធីសម្ភារៈដែលមិនមែនស្បៀង

បទដ្ឋាន

ការប្តេជ្ញាចិត្តដើម្បី ភាពថ្លៃថ្នូរ

- សម្ភារៈដែលមិនមែនជាស្បៀងរួមមានសម្ភារៈអនាម័យ សម្លៀកបំពាក់ និងសម្ភារៈផ្ទះបាយគឺមានលក្ខណៈសមរម្យសម្រាប់មនុស្សគ្រប់គ្នា។
- ត្រូវបានចែកចាយដល់ស្ត្រីនិងក្មេងស្រីក្នុងវ័យបន្តពូជនូវសម្ភារៈអនាម័យនិងសម្លៀកបំពាក់ដែលសមស្របតាមបែបវប្បធម៌តាមវិធីងាយៗ។ ឧទាហរណ៍ ៖ ការចែកចាយដោយផ្ទាល់ទៅក្រុមស្ត្រី និងក្មេងស្រីនៅពេលមានវត្តមានជុំគ្នាបន្ទាប់ពេលចេញពីសាលារៀន។ ត្រូវផ្តល់កន្លែង ចោលឬថែរក្សា (លាងនិងហាលឲ្យស្ងួត)។
- ដំណើរការចែកចាយត្រូវបានរៀបចំឡើងតាមរបៀបមួយ ដោយអនុញ្ញាតឲ្យមនុស្សឈរតាមជួររង់ចាំទទួលនិងពេលទទួលសម្ភារៈរួចយកចេញឲ្យឆ្ងាយពីចំណុចចែកចាយក្នុងភាពថ្លៃថ្នូរ។
- មនុស្សដែលរងផលប៉ះពាល់ទាំងអស់អាចទទួលបានសម្លៀកបំពាក់សម្រាប់ផ្លាស់ប្តូរគ្រប់គ្រាន់ដើម្បីធានាភាពកក់ក្តៅភាពថ្លៃថ្នូរនៃសុខភាពនិងសុខុមាលភាព។
- អ្នកងាយរងគ្រោះបំផុតគឺកុមារ អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺរ៉ាំរ៉ៃ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន មនុស្សចាស់ជរានិងជនពិការ ត្រូវមានសម្លៀកបំពាក់និងគ្រែបន្ថែមដើម្បីបំពេញតម្រូវការរបស់ពួកគេ។

ការប្តេជ្ញាចិត្តដើម្បី ការទទួលបាន

- លក្ខណៈវិនិច្ឆ័យការជ្រើសរើសនិងអ្នកទទួលបានផលការកំណត់អាទិភាពសម្រាប់ការចូលរួមក្នុងការចែកចាយរបស់អង្គការមិនមែនរដ្ឋាភិបាលត្រូវបានផ្តល់ព័ត៌មានតាមរយៈការវិភាគយេនឌ័រនិងពិការភាព ដើម្បីធានាថាសកម្មភាពនេះឈានដល់អ្នកងាយទទួលរងគ្រោះបំផុត។
- កន្លែងចែកចាយត្រូវបានរៀបចំឡើងឬសម្របសម្រួលដើម្បីឲ្យមនុស្សគ្រប់គ្នាអាចប្រើនិងទទួលបានជាពិសេសមនុស្សចាស់ជរានិងជនពិការ។
- ប័ណ្ណគ្រួសារនិងប័ណ្ណរបបអាហារត្រូវបានចេញឲ្យក្នុងនាមអ្នកតំណាងគ្រួសារជាស្ត្រីនិងបុរស។
- សហគមន៍ដែលទទួលរងផលប៉ះពាល់ត្រូវបានជូនដំណឹងអំពីសិទ្ធិរបស់ពួកគេក្នុងការចែកចាយហើយព័ត៌មានទាំងនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងភាសាដែលពាក់ព័ន្ធនិងផ្ទាំងរូបភាពក្នុងកន្លែងចែកចាយនិងនៅជុំវិញជុំ ឬកន្លែងស្នាក់នៅបណ្តោះអាសន្ន។

ការប្តេជ្ញាចិត្តដើម្បី ការចូលរួម

- ការចាត់អាទិភាពជាក់លាក់សម្រាប់ស្ត្រីនិងបុរសគ្រប់វ័យរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះដើម្បីជូនដំណឹងដល់ការរៀបចំការចែកចាយសម្ភារៈដែលមិនមែនស្បៀង និងកម្រិតរបបអាហារ ប្រសិនបើមានតម្រូវការចាំបាច់ត្រូវធ្វើការពិភាក្សាក្រុមដែលមានភេទដូចគ្នានិងអ្នកសម្របសម្រួលភេទដូចគ្នាទៅតាមក្រុមនីមួយៗ។
- ក្រុមវាយតម្លៃនិងការឆ្លើយតបមានសមាសភាព សមតុល្យ និងយុត្តិធម៌សម្រាប់ស្ត្រីនិងបុរសរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះ។
- គណៈកម្មាធិការសម្ភារៈមិនមែនស្បៀងក្នុងសហគមន៍មានតំណាងតុល្យភាពនិងយុត្តិធម៌សម្រាប់ស្ត្រីនិងបុរសរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះ។
- ស្ត្រីនិងបុរសរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះមានឱកាសស្មើគ្នាក្នុងការចូលរួមក្នុងការបណ្តុះបណ្តាល។ ប្រសិនបើការងារទាំងនេះតម្រូវឲ្យមានការចាត់វិធានការពិសេស (ពេលវេលា ទីកន្លែង អ្នកធ្វើបទបង្ហាញមានភេទដូចគ្នា ការរៀបចំពិសេសសម្រាប់ជនពិការ) ត្រូវយកមកអនុវត្តហើយបន្ទាប់មកត្រូវបញ្ចូលក្នុងសកម្មភាពគម្រោង។

ការប្តេជ្ញាចិត្តដើម្បី សុវត្ថិភាព

បញ្ហាសុវត្ថិភាពជាក់លាក់តាមផ្នែកនីមួយៗ

- សម្ភារៈមិនមែនជាស្បៀងត្រូវមានសុវត្ថិភាពសម្រាប់ស្ត្រីនិងបុរសគ្រប់វ័យរួមទាំងអ្នកដែលមានតម្រូវការពិសេសធ្លាប់ប្រើពីមុនមក។ អ្នកបច្ចេកទេសនិងក្រុមការងារអភិវឌ្ឍន៍ត្រូវតែផ្តល់ជូនព័ត៌មានតាមភាសាដែលពាក់ព័ន្ធឬច្បាំងរូបភាពដែលធ្វើឲ្យអ្នកទទួលបានយល់។
- កន្លែងចែកចាយមានសុវត្ថិភាព សហគមន៍មានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការទៅកាន់ទីកន្លែងចែកចាយនោះ។ ចាត់វិធានការដើម្បីធានាសុវត្ថិភាពសម្រាប់មនុស្សទាំងអស់អាចរួមបានរួមមានធ្វើការចែកចាយក្នុងពេលថ្ងៃ មានឆ្លើយនៅជុំវិញកន្លែងចែកចាយ ពិនិត្យមើលផ្លូវពីកន្លែងចែកចាយទៅកន្លែងស្នាក់នៅមានភាពងាយស្រួលអាចទៅទទួលបានទាំងស្ត្រី និងបុរស។

ការបង្ការ និងការឆ្លើយតបអំពើហិង្សាទាក់ទងយេនឌ័រនិងការការពារកុមារ

- ការរៀបចំនិងការគ្រប់គ្រងចែកចាយសម្ភារៈដែលមិនមែនស្បៀងត្រូវមានការចូលរួមពីអ្នកដែលមានហានិភ័យខ្ពស់បំផុតនៃអំពើហិង្សាទាក់ទងយេនឌ័រ។
- ត្រូវដាក់បញ្ចូលសកម្មភាពជាក់លាក់អំពីការកាត់បន្ថយហានិភ័យនៃអំពើហិង្សាផ្លូវភេទក្នុងកម្មវិធីការចែកចាយសម្ភារៈមិនមែនជាស្បៀង។ ឧទាហរណ៍ ៖ អង្គការស្ត្រីនិង ក្រុមងាយទទួលរងគ្រោះដទៃទៀតត្រូវបានចូលរួមនៅក្នុងការរៀបចំកន្លែងនិងសេវាកម្ម។

- ប្រសិនបើអាចធ្វើបានអ្នកឯកទេសខាងអំពើហិង្សាធ្លាប់មានបទពិសោធន៍ការងារជាមួយអ្នករងគ្រោះ អំពីការរក្សាការសម្ងាត់ ប្រព័ន្ធចែករក្សាសុវត្ថិភាព អាចចែករំលែកជាមួយបុគ្គលិកចែកចាយសម្ភារៈ មិនមែនស្បៀងនូវបទពិសោធន៍ដែលពួកគេធ្លាប់មាននិងធានាថាបុគ្គលិកទាំងនេះមានចំណេះដឹង និងជំនាញជាមូលដ្ឋានដើម្បីផ្តល់ព័ត៌មានដល់អ្នករងគ្រោះនៅកន្លែងដែលពួកគេកំពុងធ្វើសកម្មភាព ។
- បុគ្គលិកកាកបាទក្រហមអង្គចន្ទក្រហមទាំងអស់ដែលជាប់ពាក់ព័ន្ធក្នុងផ្នែកចែកចាយសម្ភារៈមិនមែនស្បៀងត្រូវមានបញ្ជីព័ត៌មានលំអិតទាក់ទងនឹងភ្នាក់ងារនិងអ្នកជំនាញអំពីហិង្សាទាក់ទងយេនឌ័រ ការការពារកុមារ និងសេវាគាំទ្រផ្នែកផ្លូវចិត្តផ្លូវការនិងមិនមែនផ្លូវការដែលពួកគេអាចបញ្ជូនជនរងគ្រោះដោយអំពើហិង្សាទាក់ទងយេនឌ័រឬកុមារដែលបង្ហាញពីឧបទ្វីបហេតុនៃអំពើហិង្សាដល់ពួកគេ។
- សារស្តីពីការការពារនិងឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងយេនឌ័រនិងការការពារកុមារត្រូវបានបញ្ចូលនៅក្នុងសកម្មភាពផ្សព្វផ្សាយក្នុងសហគមន៍ទាំងអស់ក្នុងអំឡុងពេលចែកចាយសម្ភារៈមិនមែនស្បៀង។ ឧទាហរណ៍ ៖ ការពិភាក្សាជាមួយមនុស្សពេញវ័យក្នុងផ្ទះចែកចាយនិងធ្វើសកម្មភាពជាមួយកុមារ និងយុវវ័យខណៈពួកគេកំពុងរង់ចាំឪពុកម្តាយរបស់ពួកគេ។

ប្រព័ន្ធការពារផ្ទៃក្នុង

ការបង្ការការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ

- ត្រូវបង្កើតប្រព័ន្ធពាក្យបណ្តឹងប្រតិកម្មអ្នកទទួលផល និងអាចទទួលយកបានសម្រាប់ស្ត្រីនិងបុរស រួមទាំងអ្នកដែលមកពីក្រុមងាយរងគ្រោះ។ ឧទាហរណ៍ ៖ បុគ្គលិកស្រីនិងបុរសអាចទទួលបានពាក្យបណ្តឹងតាមប្រព័ន្ធនេះដោយមិនពឹងផ្អែកតែលើពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរសម្រាប់អ្នកដែលមានចំណេះដឹងខ្ពស់នោះទេ។ ត្រូវពិចារណាអំពីការផ្តល់ពេលវេលានៃថ្ងៃធ្វើការក្នុងការិយាល័យពាក្យបណ្តឹងបើកចំហដើម្បីទទួលបានការប្រើប្រាស់កាន់តែច្រើនសម្រាប់មនុស្សគ្រប់គ្នា។ ទីតាំងនៃពាក្យបណ្តឹងឬការិយាល័យត្រូវបានគេចាត់ទុកថាជាចំណុចសុវត្ថិភាពនិងរក្សាការសម្ងាត់។
- ជ្រើសរើសអ្នកទទួលផលផ្នែកលើលក្ខណៈវិនិច្ឆ័យ ការណែនាំច្បាស់លាស់និងមានតម្លាភាព ដើម្បីកាត់បន្ថយសក្តានុពលនៃការកេងប្រវ័ញ្ចនិងការរំលោភផ្លូវភេទដោយភ្នាក់ងារមនុស្សធម៌។ ការចែកចាយសម្ភារៈដែលមិនមែនជាស្បៀងត្រូវបានធ្វើឡើងដោយក្រុមដែលមានតុល្យភាពរវាងភេទ និងត្រូវធ្វើឡើងក្នុងកំឡុងពេលថ្ងៃឬពេលវេលាដែលមិនរើសអើងលើភេទណាមួយឡើយ។ សេចក្តីជូនដំណឹងជាសាធារណៈជាលាយលក្ខណ៍អក្សរនិងផ្ទាំងរូបភាពផ្តល់ឲ្យដឹងអំពីពេលវេលានិងទីកន្លែងចែកចាយហើយរំលឹកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីសិទ្ធិពិតប្រាកដរបស់ពួកគេថាអ្វីដែលពួកគេទទួលបាននេះមិនត្រូវការតបស្នងឡើយ។

- ក្រុមបុគ្គលដែលពឹងផ្អែកលើអ្នកដទៃដើម្បីទទួលបានជំនួយក្នុងកំឡុងពេលនៃការបែងចែកសម្ភារៈមិនមែនជាស្បៀង។ ឧទាហរណ៍ ៖ ស្ត្រី កុមារ មនុស្សចាស់និងជនពិការ ត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដើម្បីធានាថាពួកគេទទួលបានសិទ្ធិរបស់ពួកគេហើយមិនត្រូវបានធ្វើអាជីវកម្មឬរំលោភបំពាន។
លក្ខខណ្ឌនិងគោលនយោបាយការពារកុមារ
- បុគ្គលិកកាកបាទក្រហមអឌ្ឍចន្ទក្រហមទាំងអស់បានចុះហត្ថលេខាលើលក្ខខណ្ឌយល់ដឹងពីគោលនយោបាយការពារកុមារនិងបានទទួលព័ត៌មានសង្ខេបអំពីរឿងនេះ។
-

យេនឌ័រ និងពិការភាពក្នុងការកាត់បន្ថយគ្រោះមហន្តរាយ

បទដ្ឋាន

ការប្តេជ្ញាចិត្តដើម្បី ភាពថ្លៃថ្នូរ

- ប្រព័ន្ធនៃការជម្លៀសរួមបញ្ចូលទាំងវិធានការណ៍ជាក់លាក់សម្រាប់ស្ត្រីនិងក្មេងស្រីត្រូវមាននៅក្នុងគ្រប់បរិបទនៃយេនឌ័រនិងវប្បធម៌ ដូចជាការចល័តជាដើម។
- ប្រព័ន្ធប្រកាសអាសន្នជាមូលដ្ឋានក្នុងសហគមន៍មានការចូលរួម និងផ្សារភ្ជាប់ជាមួយស្ត្រីនិងបុរសគ្រប់វ័យរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះដើម្បីធានាថានីតិវិធីគឺមានការដឹងអំពីតម្រូវការ ស្ត្រីនិងបុរសរួមទាំង សន្តិសុខនៃជម្រកជម្លៀស លក្ខណៈឯកជននិងក្នុងសហគមន៍។

ការប្តេជ្ញាចិត្តដើម្បី ការទទួលបាន

- លក្ខណៈវិនិច្ឆ័យការជ្រើសរើស និងការចាត់អាទិភាព អ្នកទទួលបានផលសម្រាប់ការទទួលបានសកម្មភាពការកាត់បន្ថយហានិភ័យក្នុងគ្រោះមហន្តរាយ ត្រូវបានផ្តល់ជូនដោយការវិភាគអំពីយេនឌ័រនិងពិការភាពដើម្បីធានាថាអ្នកងាយទទួលរងគ្រោះបំផុតអាចទទួលបានយកបាន។
- ស្ត្រីនិងបុរសគ្រប់វ័យទាំងអស់រាប់បញ្ចូលទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះមានសិទ្ធិស្មើគ្នាក្នុងការចូលរួមបណ្តុះបណ្តាលប្រព័ន្ធប្រកាសអាសន្ន។
- ក្នុងពេលទទួលបានសកម្មភាពការកាត់បន្ថយហានិភ័យក្នុងគ្រោះមហន្តរាយត្រូវបានកំណត់និងជូនដំណឹងឆ្លើយតបត្រឹមត្រូវ និងពិគ្រោះយោបល់ជាមួយសហគមន៍ អំពីឧបសគ្គបុព្វហេតុដែលជួបប្រទះចំពោះមុខស្ត្រីនិងបុរសគ្រប់វ័យរាប់បញ្ចូលទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះ ។
- ប្រព័ន្ធផ្តល់ព័ត៌មានអំពីសង្វាក់ការចែកចាយធានាថាស្ត្រីនិងបុរសគ្រប់វ័យ រួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះទទួលបានព័ត៌មាននោះ។
- បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានអាចប្រើប្រាស់ និងទៅដល់ស្ត្រីនិងបុរសស្មើៗគ្នា។ ព័ត៌មានអំពីគ្រោះថ្នាក់និងរបៀបកាត់បន្ថយផលប៉ះពាល់ត្រូវបានផ្សព្វផ្សាយដល់មនុស្សគ្រប់គ្នារួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះក្នុងភាសាសាមញ្ញ និងផ្ទាំងរូបភាពដែលពួកគេអាចយល់បាន។
- សហគមន៍ដែលទទួលបានផលប៉ះពាល់ត្រូវបានគេជូនដំណឹងអំពីសិទ្ធិការទទួលបានរបស់ពួកគេក្នុងដំណើរការការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ហើយព័ត៌មានបែបនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងភាសាសាមញ្ញនិងផ្ទាំងរូបភាពក្នុងកន្លែងសាធារណៈ ។
- ត្រូវបង្កើតប្រព័ន្ធត្រួតពិនិត្យការប្រកាសអាសន្ន និងទៅដល់ស្ត្រីនិងបុរសគ្រប់វ័យ រួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះបានដូចៗគ្នា។

ការប្តេជ្ញាចិត្តដើម្បី ការចូលរួម

- ស្ត្រីនិងបុរសគ្រប់វ័យរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះចូលរួមក្នុងការពិគ្រោះយោបល់ និងវាយតម្លៃហានិភ័យនៅគ្រប់ដំណាក់កាលនៃការរៀបចំការឆ្លើយតបគ្រោះមហន្តរាយរាប់បញ្ចូលទាំងប្រព័ន្ធប្រកាសអាសន្ន ការអប់រំ ការទំនាក់ទំនងព័ត៌មាននិងបណ្តាញការងារ។ ក្នុងករណីចាំបាច់ ត្រូវអនុវត្តការពិភាក្សាក្នុងក្រុមមានភេទដូចគ្នានិងមានអ្នកសម្របសម្រួលភេទដូចគ្នា ។
- តំណាងស្ត្រីនិងបុរសមានសមតុល្យនិងពិពិធកាតក្នុងការធ្វើការសម្រេចចិត្តនៃដំណើរការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងសកម្មភាពត្រៀមបង្ការដើម្បីលើកកម្ពស់ ទិដ្ឋភាពសង្គម វប្បធម៌និងសេដ្ឋកិច្ចនៃការកាត់បន្ថយហានិភ័យ និងឆ្លើយតបសម្រាប់គ្រប់ក្រុមនិងអនុវត្តក្នុងសហគមន៍។
- ចំណេះដឹងក្នុងស្រុករបស់ស្ត្រីនិងបុរសគ្រប់វ័យរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះត្រូវបានគេទទួលយកនិងប្រើប្រាស់នៅពេលដែលរៀបចំនិងអនុវត្តប្រព័ន្ធប្រកាសអាសន្ន។
- មន្ត្រីរដ្ឋាភិបាលថ្នាក់មូលដ្ឋាននិងថ្នាក់ដឹកនាំសហគមន៍ត្រូវលើកទឹកចិត្តដល់ស្ត្រីនិងបុរសរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះឲ្យចូលរួមក្នុងសកម្មភាពគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនិងការសម្រេចចិត្ត។
- ត្រូវពង្រឹងការសហការជាមួយអង្គការក្នុងស្រុកដែលមានស្រាប់មាន ៖ តំណាងស្ត្រីនិងក្រុមផ្សេងៗ ដូចជាយុវវ័យនិងជនពិការ ដើម្បីលើកទឹកចិត្តដល់ការចូលរួមរបស់សហគមន៍ក្នុងការលើកកម្ពស់ការរៀបចំឬការអនុវត្តកម្មវិធី។
- ក្រុមវាយតម្លៃនិងការឆ្លើយតបមានសមាសភាព សមតុល្យ និងយុត្តិធម៌សម្រាប់ស្ត្រីនិងបុរសរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះ។
- គណៈកម្មាធិការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឬអ្នកមានតំណែងស្មើនឹងគណៈកម្មាធិការត្រូវមានសមតុល្យការងាររវាងស្ត្រីនិងបុរសរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះ។
- អ្នកសម្របសម្រួលការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទាំងស្ត្រីនិងបុរសត្រូវបានជួល និងបណ្តុះបណ្តាល។ កន្លែងដែលមានការលំបាកត្រូវពិគ្រោះយោបល់សហគមន៍ អំពីសកម្មភាពសមស្របដែលត្រូវយកទៅជួលនិងបណ្តុះបណ្តាលក្នុងនាមតំណាងឲ្យភេទនីមួយៗ។

ការប្តេជ្ញាចិត្តដើម្បី សុវត្ថិភាព

បញ្ហាសុវត្ថិភាពជាក់លាក់តាមផ្នែកនីមួយៗ

- តម្រូវការនិងកង្វះខាតអំពីសុវត្ថិភាពរបស់ស្ត្រីនិងបុរសគ្រប់វ័យរាប់បញ្ចូលទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះ ត្រូវបានរាប់បញ្ចូលក្នុងការវាយតម្លៃពិភពងាយទទួលរងគ្រោះរបស់សហគមន៍ដែលបានធ្វើឡើងសម្រាប់គ្រោះថ្នាក់ធម្មជាតិដែលកើតមានឡើង។

- ត្រូវផ្តល់ការគិតពិចារណាអំពីលក្ខណៈទទួលយកបាននៅក្នុងមជ្ឈមណ្ឌលជម្លៀសជាពិសេសសម្រាប់អ្នកដែលមានការផ្លាស់ប្តូរចល័តទីតាំង ដូចជាមនុស្សចាស់ ជនពិការ និងស្ត្រីមានផ្ទៃពោះជាដើម។

ការបង្ការ និងការឆ្លើយតបអំពើហិង្សាទាក់ទងយេនឌ័រ និងការការពារកុមារ

- ត្រូវមានការចូលរួមពីអ្នកដែលមានហានិភ័យខ្ពស់បំផុតទៅនឹងអំពើហិង្សាយេនឌ័រ ក្នុងការរៀបចំការគ្រប់គ្រងនិងការសម្របសម្រួលសកម្មភាពការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
- ត្រូវធ្វើសកម្មភាពជាក់លាក់ដើម្បីទប់ស្កាត់ហានិភ័យនៃអំពើហិង្សាទាក់ទងយេនឌ័រនៅក្នុងមជ្ឈមណ្ឌលជម្លៀស។ ឧទាហរណ៍ ៖ ទីតាំង ភាពងកជន ការបែងចែកសម្ភារៈអនាម័យដាច់ដោយឡែកសម្រាប់ស្ត្រីនិងបុរស។
- បុគ្គលិកកាកបាទក្រហមអន្តរជាតិក្រហមទាំងអស់ដែលចូលរួមក្នុងការងារការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយត្រូវមានបញ្ជី និងព័ត៌មានលម្អិតទាក់ទងភ្នាក់ងារនិងអ្នកជំនាញអំពើហិង្សាទាក់ទងយេនឌ័រ ការការពារកុមារនិងសេវាគាំទ្រផ្នែកផ្លូវចិត្តផ្លូវការ និងមិនផ្លូវការដែលពួកគេអាចបញ្ជូនអ្នកដែលរងគ្រោះដោយអំពើហិង្សាទាក់ទងយេនឌ័របុគ្គលដែលបង្ហាញពីបទប្បហេតុនៃអំពើហិង្សាទៅរកការជួយគាំទ្រដល់អ្នករងគ្រោះ។
- សារស្តីពីការបង្ការនិងការឆ្លើយតបទៅនឹងអំពើហិង្សាយេនឌ័រនិងការការពារកុមារត្រូវបានបញ្ចូលនៅក្នុងសកម្មភាពផ្សព្វផ្សាយសហគមន៍។ ឧទាហរណ៍ ៖ ការច្លែងសុទ្ធរកថាប្រការផ្តល់សារតាមផ្ទាំងរូបភាពនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងមជ្ឈមណ្ឌលជម្លៀស។

ប្រព័ន្ធការពារផ្ទៃក្នុង

ការបង្ការការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ

- បង្កើតប្រព័ន្ធពាក្យបណ្តឹងប្រតិកម្មអ្នកទទួលបាននិងអាចទទួលយកបានសម្រាប់ស្ត្រីនិងបុរសរួមទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះ។ ឧទាហរណ៍ ៖ បុគ្គលិកស្ត្រីនិងបុរសអាចទទួលពាក្យបណ្តឹងតាមប្រព័ន្ធនេះដោយមិនពឹងផ្អែកតែលើពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរសម្រាប់អ្នកដែលមានការចេះដឹងខ្ពស់នោះទេ។ ត្រូវពិចារណាផ្តល់ពេលវេលានៃថ្ងៃធ្វើការដែលការិយាល័យពាក្យបណ្តឹងបើកចំហដើម្បីទទួលបានការប្រើប្រាស់កាន់តែច្រើនសម្រាប់មនុស្សគ្រប់គ្នាហើយទីតាំងនៃពាក្យបណ្តឹង ឬការិយាល័យត្រូវបានគេចាត់ទុកថាជាចំណុចសុវត្ថិភាពនិងរក្សាការសម្ងាត់។
- មានការណែនាំច្បាស់លាស់និងមានតម្លាភាពលើលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសអ្នកទទួលបានដើម្បីកាត់បន្ថយសក្តានុពលនៃការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទពីសំណាក់ភ្នាក់ងារមនុស្សធម៌។ សេចក្តីជូនដំណឹងជាសាធារណៈជាអក្សរ និងផ្ទាំងរូបភាពណែនាំអំពីលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសនិងវិញ្ញាបនបត្រជាពលរដ្ឋដែលទទួលបានផលប៉ះពាល់ពីសិទ្ធិពិតប្រាកដរបស់ពួកគេថាអ្វីដែលត្រូវទទួលបានទាំងនេះមិនតម្រូវឲ្យមានការតបស្នងវិញឡើយ។

- ក្រុមបុគ្គលណាដែលពឹងផ្អែកលើអ្នកដទៃដើម្បីទទួលបានជំនួយក្នុងការទទួលយកសេវាកម្ម កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដើម្បីធានាថាពួកគេ ទទួលបានសិទ្ធិនិងគ្មានការកេងប្រវ័ញ្ចឬរំលោភបំពាន។ ឧទាហរណ៍ ៖ ស្ត្រី កុមារ ចាស់ជរា និងជនពិការ។

លក្ខខណ្ឌនិងគោលនយោបាយការពារកុមារ

- បុគ្គលិកកាកបាទក្រហមអន្តរជាតិក្រហមទាំងអស់បានចុះហត្ថលេខាលើលក្ខខណ្ឌយល់ដឹងអំពី គោលនយោបាយការពារកុមារនិងបានទទួលព័ត៌មានសង្ខេបអំពីរឿងនេះ។

ឧបសម្ព័ន្ធ ១: ការប៉ាន់ប្រមាណតម្រូវការ និង ការវិភាគ យេនឌ័រ និងពិពិធភាព

ការប៉ាន់ប្រមាណតម្រូវការគឺជាជំហានដំបូងក្នុងការផ្តល់នូវកម្មវិធីគ្រោះអាសន្ននៅក្នុងគ្រប់ផ្នែកទាំងអស់។ នៅពេលយើងដឹងថាអ្នកណាដែលរងផលប៉ះពាល់ តើជាស្ត្រីឬក្មេងស្រី បុរសឬក្មេងប្រុស អ្នកណាដែលជាក្រុមតូចៗនិងអ្នកងាយទទួលរងគ្រោះបំផុតនោះ បន្ទាប់មកត្រូវរៀបចំចំនួនយស្តីពីប្រជាជនដែលទទួលរងផលប៉ះពាល់ដោយមានការបែងចែក ភេទ អាយុក្តារដែលពាក់ព័ន្ធដទៃទៀតដូចជាពិការភាព និងជាតិដើមភាគតិចជាដើមដើម្បីងាយស្រួលក្នុងការឆ្លើយតបជាបន្ទាន់ក្នុងពេលមានគ្រោះមហន្តរាយ។

ការវិភាគអំពីយេនឌ័រនិងពិពិធភាពជួយយើងឲ្យយល់និងឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់ប្រជាជនដូច្នេះហើយត្រូវតែបញ្ចូលការងារនេះនៅក្នុងផ្នែកនៃការប៉ាន់ប្រមាណតម្រូវការ និងការវិភាគស្ថានភាព។

សំណួរនិងចំណុចគាំទ្រការវិភាគដូចខាងក្រោម:

១. តើព័ត៌មានអំពីក្រុមដែលទទួលរងផលប៉ះពាល់គឺជាអ្វី? ឧទាហរណ៍៖ ចំនួនគ្រួសារនិងសមាជិកគ្រួសារដែលត្រូវបែងចែក ភេទនិងអាយុ ចំនួនស្ត្រី និងបុរសដែលជាមេផ្ទះ មេគ្រួសារ ចំនួនស្ត្រីមានផ្ទៃពោះ និងចំនួនស្រីនិងប្រុសនៃកុមារដែលគ្មានក្រុមគ្រួសារ មនុស្សចាស់ជរា ជនពិការ អ្នកជំងឺរ៉ាំរ៉ៃ។

២. ក្រៅពីក្រុមដែលបានរៀបរាប់ខាងលើតើមានក្រុមងាយរងគ្រោះផ្សេងទៀតនៅក្នុងសហគមន៍ដែរឬទេ? ឧទាហរណ៍៖ ទាំងនេះអាចរួមបញ្ចូលជនជាតិដើមភាគតិច ជនអន្តោប្រវេសន៍ វណ្ណៈឬក្រុមងាយទទួលរងគ្រោះ។

៣. ស្ត្រី និងបុរសគ្រប់វ័យរាប់បញ្ចូលទាំងអ្នកដែលមកពីក្រុមងាយទទួលរងគ្រោះត្រូវបានគេពិគ្រោះយោបល់និងចូលរួមក្នុងការប៉ាន់ប្រមាណដើម្បីកំណត់ពីតម្រូវការ និងការព្រួយបារម្ភជាក់លាក់របស់ពួកគេនៅក្នុងកម្មវិធីពិគ្រោះដក់តាមផ្នែកដែលពាក់ព័ន្ធនឹងភាពថ្លៃថ្នូរ ការទទួលបាន ការចូលរួម និងសុវត្ថិភាព?

៤. ការប៉ាន់ប្រមាណគួរធ្វើឡើងតាមរយៈការសង្កេតនិងការសួរសំណួរ ដោយមានការបែងចែកកម្មវិធីជាក់លាក់រវាងក្រុមស្ត្រី និងបុរស។ តើមានយន្តការដើម្បីធានាឲ្យមានតំណាងយេនឌ័រនិងពិពិធភាព ការចូលរួមពីក្រុមផ្សេងៗក្នុងសង្គម សម្រាប់ការវិភាគភាពខុសគ្នានៃតម្រូវការនិងផលវិបាកដែលមានប្រសិទ្ធភាពជាងនេះឬទេ? ប្រសិនបើមាន តើមានយន្តការអ្វីខ្លះ?

៥. លក្ខណៈវិនិច្ឆ័យការជ្រើសរើស និងការចាត់អាទិភាពអ្នកទទួលផល (មើលទំព័រ៤៤) ត្រូវប្រាប់ពីតំណាងតាមរយៈការវិភាគយេនឌ័រនិងពិពិធភាព។ តើអ្នកណាដែលជាអ្នកមានតម្រូវការជាក់លាក់ អ្នកនៅលើ មេត្រូសារជនពិការ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅកូន ចាស់ជរា កុមារ និងអ្នកមានជំងឺរ៉ាំរ៉ៃជាដើម - ត្រូវបានរាប់បញ្ចូលក្នុងលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើស និងចាត់អាទិភាព?

៦. តើការរំពឹងទុកលើតួនាទីស្ត្រីនិងបុរសនៅក្នុងផ្នែកនីមួយៗមានអ្វីខ្លះ? ឧទាហរណ៍ ៖ ក្នុងការសាងសង់ទីជម្រក ការថែទាំនិងជួសជុលអណ្តូងទឹក បង្គន់ កន្លែងងូតទឹក និងការប្រមូលទឹកនិងប្រេងឥន្ធនៈ?

៧. តើក្រុមចុះធ្វើការប៉ាន់ប្រមាណការឆ្លើយតបមានសមាសភាព សមតុល្យ និងយុត្តិធម៌រវាងស្ត្រីនិងបុរសដែរឬទេ? តើសកម្មភាពជាក់លាក់ដែលត្រូវការដើម្បីបង្កើតការអនុញ្ញាតនិងទំហំសម្រាប់ស្ត្រីនិងក្រុមដែលងាយទទួលរងគ្រោះចូលរួមក្នុងក្រុមឆ្លើយតបមានកម្រិតឬទំហំប៉ុណ្ណា? ប្រសិនបើមាន តើការចូលរួមនោះនៅក្នុងសកម្មភាពអ្វីខ្លះ?

ប្រសិនបើចម្លើយណាមួយក្នុងសំណួរណាមួយខាងលើនេះឆ្លើយថា "ទេ" ឬព័ត៌មានដែលពាក់ព័ន្ធមិនមានចម្លើយនោះ ត្រូវតែកត់សម្គាល់និងធ្វើព័ត៌មានលំអិតអំពីបញ្ហាដែលត្រូវកែតម្រូវរួមបញ្ចូលនៅក្នុងការធ្វើការប៉ាន់ប្រមាណនេះ។

ឧបសម្ព័ន្ធ ២: លក្ខណៈវិនិច្ឆ័យការជ្រើសរើស និងការចាត់អាទិភាពអ្នកទទួលផល

ដោយសារថវិកាមានការកំណត់ មិនមែនជានិច្ចកាលអាចជួយមនុស្សគ្រប់រូបបានគ្រប់តម្រូវការរបស់ពួកគេនោះទេ។ ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការប្រើធនធានដែលមានដើម្បីកំណត់និងផ្តល់អាទិភាពដល់អ្នកងាយទទួលរងគ្រោះបំផុត។ ការធ្វើបែបនេះនឹងតម្រូវឲ្យមានការកំណត់គោលដៅតាមភូមិសាស្ត្រនិងនៅក្នុងតំបន់ដែលបានកំណត់អត្តសញ្ញាណដោយផ្ដោតលើតម្រូវការចាំបាច់បំផុតនៃភាពងាយទទួលរងគ្រោះនិងការវិភាគសមត្ថភាពរួមមានការវិភាគយេនឌ័រនិងពិពិធភាព។

ក្នុងការជ្រើសរើសនិងចាត់អាទិភាពអ្នកទទួលផលនៃជំនួយមនុស្សធម៌ឬជំនួយសង្គ្រោះបន្ទាន់យើងត្រូវធានាឲ្យមាននូវសេចក្តីត្រូវការឯករាជ្យនិងវិធីសាស្ត្រប្រកាន់យកយេនឌ័រនិងពិពិធភាពក៏ដូចជាការកំណត់គោលដៅសមស្របដល់អ្នកទទួលផល។

លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសនិងការចាត់អាទិភាពអ្នកទទួលផលត្រូវបានបង្កើតឡើងដោយមានការពិគ្រោះយោបល់ជាមួយសហគមន៍ដែលរងផលប៉ះពាល់។ បន្ទាប់មកត្រូវយកលក្ខណៈវិនិច្ឆ័យនេះទៅផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាជនដែលទទួលរងផលប៉ះពាល់។ ការផ្តល់យុត្តិធម៌ និងភាពច្បាស់លាស់ត្រូវបានផ្តល់ជូនប្រជាជនក្នុងការកំណត់គោលដៅនៃជំនួយដល់ក្រុមណាមួយជាក់លាក់ឬសម្រាប់ការរាប់បញ្ចូលក្រុមជាក់លាក់ណាមួយ។

ក្នុងការបង្កើតលក្ខណៈវិនិច្ឆ័យជ្រើសរើសអ្នកទទួលផល គឺជាចំណុចសំខាន់ដែលត្រូវគិតគូរពីទំនោរប្រការអនុវត្តនយោបាយសង្គម និងវប្បធម៌ដែលមានពីមុនមកនិងអាចធ្វើឲ្យពួកគេយកចិត្តទុកដាក់ឬទាញយកប្រយោជន៍ពីក្រុមមួយចំនួន។ សំខាន់បំផុតត្រូវយកចិត្តទុកដាក់ក្នុងការងារស្វែងរកជនដែលប្រឈមនឹងហានិភ័យខ្ពស់ និងមានសមត្ថភាពតិចតួចក្នុងការតស៊ូយកឈ្នះការប្រឈមមុខនឹងហានិភ័យទាំងនោះ។ ការងារនេះត្រូវពិគ្រោះយោបល់ជាមួយសហគមន៍ដែលទទួលរងផលប៉ះពាល់។ ត្រូវពិចារណាបុគ្គលឬក្រុមមួយចំនួនដែលត្រូវចូលរួមដោយមិនមានកំណត់ចំពោះ ជនជាតិភាគតិច ស្ត្រី និងស្ត្រីជាមេគ្រួសារ កុមារដែលជាមេគ្រួសារ អ្នកផ្សេងៗទៀតមានចាស់ជរា ជនពិការ អ្នកមានជំងឺរ៉ាំរ៉ៃ ឬស្ថានភាពសុខភាពធ្ងន់ធ្ងរ អ្នកមិនចេះអក្សរ អ្នកក្រីក្រ អ្នកគ្មានដីធ្លី អ្នកដែលគ្មានឯកសារបញ្ជាក់ពីសញ្ជាតិឬជនជាតិ អ្នកមានឯកសារជាជនរៀសខ្លួន អ្នកស្វែងរកសិទ្ធិជ្រកកោននិងរស់នៅគ្មានច្បាប់អនុញ្ញាត។

- ក្នុងករណីជាច្រើនគឺភាគច្រើនអ្នកដែលមានហានិភ័យប្រក្រតីស្រស់ដែលមានលក្ខណៈវិនិច្ឆ័យដូចដែលបានករណី។ ការកំណត់អត្តសញ្ញាណភាពងាយទទួលរងគ្រោះចំផុតដែលត្រូវធ្វើឡើងដោយអ្នកជំនាញក្នុងស្រុក។
- ភាពងាយទទួលរងគ្រោះបណ្តាលមកពីការផ្លាស់ទីទីកន្លែង ទីតាំងភូមិសាស្ត្រ វប្បធម៌ជាក់លាក់ និងអំណាចសង្គម ការទទួលបានព័ត៌មាន ការអប់រំ លទ្ធភាពទទួលបានធនធានសម្ភារៈនិងហិរញ្ញវត្ថុរួមទាំងការប្រកបមុខរបរពិញ្ចឹមជីវិត ការទទួលបានការគាំទ្រសេវាកម្ម និងបណ្តាញសង្គម លក្ខណៈជាក់លាក់របស់ក្រុមគ្រួសារឬបុគ្គល។

លក្ខណៈវិនិច្ឆ័យការជ្រើសរើសតំណាងអ្នកទទួលផល និងការកំណត់អាទិភាព

- លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសនិងការកំណត់អាទិភាពដូចខាងក្រោមត្រូវបានយកមកប្រើប្រាស់ ពីគំរូមួយដែលបានប្រើប្រាស់នៅក្នុងប្រទេសហ្វីលីពីនក្នុងពេលមានព្យុះហៃយ៉ាន់ក្នុងការដឹកនាំរៀបចំកន្លែងស្នាក់នៅដោយកាកបាទក្រហមអន្តរជាតិ។
- ក្នុងការឆ្លើយតបចំពោះក្រុមដែលមានគ្រោះមហន្តរាយដ៏ធំដោយមានការចូលរួមពីថ្នាក់ជាតិគ្រប់លំដាប់ថ្នាក់ និងភ្នាក់ងារអង្គការអន្តរជាតិជាច្រើន ហើយគំរូនេះត្រូវធ្វើឲ្យមានភាពទូលំទូលាយ ។
- ចំពោះគ្រោះអាសន្នតូចតាច សមាគមជាតិអាចឆ្លើយតបតាមរយៈបុគ្គលិកនិងអ្នកស្ម័គ្រចិត្តក្នុងមូលដ្ឋានហើយលក្ខណៈវិនិច្ឆ័យគួរធ្វើឲ្យមានភាពសាមញ្ញនិងងាយស្រួល។
- សំណូមពរឲ្យក្រុមគ្រួសារទាំងអស់ត្រូវកំណត់អាទិភាពពីន្ទុខសំបុត្រលើធនធានដែលមាន។
- សូមកត់សម្គាល់ថាគំរូនេះផ្អែកលើគ្រួសារ។ វាមិនមែនអាស្រ័យលើបុគ្គលដែលរស់នៅក្រៅក្រុមគ្រួសារនោះទេ។ ទោះជាយ៉ាងណាក៏ដោយនៅតែមានភាពប្រឈមនឹងការភ្លេចក្នុងជំនួយផ្នែកមនុស្សធម៌។ ទាំងនេះមិននិយាយដល់អ្នកដែលត្រូវបានគេរើសអើងក្នុងគ្រួសារដែលមិនបានទទួលអត្ថប្រយោជន៍ពីការចែកចាយឡើងវិញក្នុងក្រុមគ្រួសារនោះទេ។ នេះគឺជាបញ្ហាក្នុងបរិបទជាក់លាក់ហើយអ្នកឆ្លើយតបកាកបាទក្រហមអន្តរជាតិក្រុមត្រូវតែតិចអំពីបញ្ហានេះលើសពីគំរូដែលមាន។

សេចក្តីថ្លែងការណ៍ទាំងអស់ដែលមានសញ្ញាផ្កាយ(*)ត្រូវយកមកពិចារណាដោយប្រុងប្រយ័ត្ន ព្រោះវាមានលក្ខណៈជាក់លាក់និងសាច់ញាតិ។ សេចក្តីថ្លែងបែបនេះត្រូវសរសេរសារឡើងវិញឬលុប ចោល។

លក្ខណៈវិនិច្ឆ័យគ្រួសារ

ចំនួនសមាជិកគ្រួសារមានច្រើនជាង (៥)*	ប្រសិនបើថា ពិន្ទុ៥	
គ្រួសារមានមនុស្សចាស់ជរា (*) ស្ត្រីមានផ្ទៃពោះឬស្ត្រីបំបៅដោះកូន ជនពិការ អ្នកជំងឺរ៉ាំរ៉ៃ កុមារកំព្រាម្នាក់ដែលមានវ័យជំទង់ (អាយុក្រោម១៨ឆ្នាំ)	ប្រសិនបើថា ពិន្ទុ៥	
មេគ្រួសារចាស់ជរា (*) ស្ត្រី កុមារ (អាយុក្រោម១៨ឆ្នាំ) ឬបុរសដែលមិនទាន់រៀបអាពាហ៍ពិពាហ៍ ឬមានដៃគូដែលជួយចិញ្ចឹមកុមារ	ប្រសិនបើថា ពិន្ទុ៥	
គ្រួសារដែលកំណត់ថាជាក្រុមជនជាតិដើមភាគតិច។*	ប្រសិនបើថា ពិន្ទុ៥	
អ្នកងាយរងគ្រោះដទៃទៀតដែលបានស្គាល់ អំពីតម្រូវការបញ្ហាតាមផ្នែកនីមួយៗដាក់លាក់រួមមាន ក្រុមស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ភេទទាំងពីររួមគ្នា អ្នកប្តូរភេទ ស្ត្រីដែលត្រូវបានគេយកទៅលក់ ស្ត្រីនិងកុមារដែលទទួលរងនូវអំពើហិង្សា។ គួរកត់សំគាល់ថានេះមិនមែនជាបញ្ហាដែលត្រូវត្រួតពិនិត្យជាប្រចាំឬព័ត៌មានដែលប្រមូលបានក្នុងការវាយតម្លៃតាមលក្ខណៈស្តង់ដារខ្ពង់ខ្ពស់នោះទេ។ ដូចនេះគួរយកមកពិចារណាប្រសិនបើបានដឹងព័ត៌មានទាំងនេះ។ មិនត្រូវស្វែងរកព័ត៌មាននេះដាក់លាក់សម្រាប់គោលបំណងក្នុងការបំពេញនូវចំណុចអាទិភាពនៃឧបករណ៍នេះឡើយ។	ប្រសិនបើថា ពិន្ទុ៥	
សរុបពិន្ទុផ្នែកនេះ (ខ្ពស់បំផុត ២៥)		

ស្ថានភាពគ្រួសារ

បច្ចុប្បន្ននេះគ្មានសមាជិកណាម្នាក់ក្នុងគ្រួសារមានការងារធ្វើទេ	ប្រសិនបើថា ពិន្ទុ៥	
ក្រុមគ្រួសារមិនបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីសាច់ញាតិនោះទេ	ប្រសិនបើថា ពិន្ទុ៥	
គ្រួសារមានទ្រព្យសម្បត្តិពិតប្រាកដមិនមានទ្រព្យសម្បត្តិសំខាន់ *	ប្រសិនបើថា ពិន្ទុ៥	
គ្រួសារមិនបានទទួលប័ណ្ណជំនួយមនុស្សធម៌ *	ប្រសិនបើថា ពិន្ទុ៥	
សរុបពិន្ទុផ្នែកនេះ (ខ្ពស់បំផុត ២៥)		

បញ្ហាតាមផ្នែកជាក់លាក់(ឧទាហរណ៍ ៖ ទីជម្រក - លក្ខខណ្ឌលំនៅដ្ឋាន)

គ្រួសារដែលមិនមានសិទ្ធិកាន់កាប់ដីធ្លីឬលំនៅដ្ឋានជាផ្លូវការ	ប្រសិនបើថា ពិន្ទុ៥	
កុមារដល់អាយុចូលរៀនប៉ុន្តែមិនអាចចូលរៀនបាន	ប្រសិនបើថា ពិន្ទុ៥	
កន្លែងស្នាក់នៅតូចពេក* (ឧទា៖ តិចជាង ៣.៥ម ^២ សម្រាប់មនុស្សម្នាក់ទៅតាមស្តង់ដារស្វី) សម្រាប់ទំហំនៃគ្រួសារ។	ប្រសិនបើថា ពិន្ទុ៥	
កន្លែងស្នាក់នៅប្រឈមនឹងគ្រោះថ្នាក់ *	ប្រសិនបើថា ពិន្ទុ៥	
សរុបពិន្ទុផ្នែកនេះ (ខ្ពស់បំផុត ២៥)		

ការទទួលបានសេវា

គ្រួសារមានលទ្ធភាពតិចតួចឬមិនបានទទួលសេវាសុខភាព*	ប្រសិនបើថា ពិន្ទុ៥	
គ្រួសារមានលទ្ធភាពតិចតួចឬមិនបានទទួលសេវាទឹកស្អាតឬគុណភាពទឹកមិនល្អ *	ប្រសិនបើថា ពិន្ទុ៥	
គ្រួសារមានលទ្ធភាពតិចតួចមិនមានបង្គន់ប្រើប្រាស់អនាម័យ*	ប្រសិនបើថា ពិន្ទុ៥	
គ្រួសារមានលទ្ធភាពតិចតួចឬគ្មានភ្លើងអគ្គីសនីឬការផ្គត់ផ្គង់ប្រេងឥន្ធនៈ*	ប្រសិនបើថា ពិន្ទុ៥	
សរុបពិន្ទុផ្នែកនេះ (ខ្ពស់បំផុត ២៥)		

យន្តការដោះស្រាយឬភាពធន់មាំ

របាយការណ៍គ្រួសារពីការកាត់បន្ថយបរិមាណឬគុណភាពនៃអាហារ	ប្រសិនបើថា ពិន្ទុ៥	
ក្មេងៗកំពុងធ្វើការនៅកន្លែងដែលពួកគេមិនធ្លាប់បានធ្វើមុនពេលមានគ្រោះអាសន្ន	ប្រសិនបើថា ពិន្ទុ៥	
របាយការណ៍គ្រួសារធ្លាប់មានលក់ទ្រព្យសម្បត្តិចាប់តាំងពីមានគ្រោះអាសន្ន	ប្រសិនបើថា ពិន្ទុ៥	
របាយការណ៍គ្រួសារមានជំពាក់បំណុលចាប់តាំងពីមានគ្រោះអាសន្ន	ប្រសិនបើថា ពិន្ទុ៥	
សរុបពិន្ទុផ្នែកនេះ (ខ្ពស់បំផុត ២៥)		

សរុបពិន្ទុគ្រប់ផ្នែកទាំងអស់

គោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងអង្គបច្ចុប្បន្នក្រហមអន្តរជាតិ

ភាពមនុស្សធម៌ ចលនាកាកបាទក្រហម និងអង្គបច្ចុប្បន្នក្រហមអន្តរជាតិ កើតឡើងដោយបំណងប្រាថ្នាដើម្បីជួយជនរងរបួសនៅក្នុងសមរភូមិ ដោយមិនបែងចែកឬរើសអើង។ ខិតខំខ្លះខ្លះទៅតាមសមត្ថភាពជាតិ និងអន្តរជាតិរបស់ខ្លួន ដើម្បីបង្ការនិងកាត់បន្ថយទុក្ខលំបាកវេទនារបស់ មនុស្សលោកគ្រប់ទីកន្លែងដែលជួបប្រទះ។ គោលបំណងនៃចលនាគឺ ការពារជីវិតនិងសុខភាព ហើយធានាការគោរពមនុស្សលោក។ ចលនា នឹងបើកកម្ពស់ ការយោគយល់គ្នាទៅវិញទៅមក មិត្តភាពសហ ប្រតិបត្តិការ និងសន្តិភាពស្ថិតស្ថេរ ក្នុងចំណោមជនគ្រប់រូប។

ភាពមិនលំអៀង ជាភាពមិនបែងចែក ឬរើសអើងសញ្ជាតិ ពូជសាសន៍ ជំនឿសាសនា វណ្ណៈ ឬទស្សនៈនយោបាយឡើយ។ ភាពមិនលំអៀង ខិតខំប្រឹងប្រែងសម្រាលការ ឈឺចាប់ខ្លោចផ្សារបស់ជនគ្រប់រូបដោយ ចំពោះតែអ្នកដែលត្រូវការចាំបាច់ឱ្យជួយ និងជូនអាទិភាពដល់ករណី ដែលជាគ្រោះអាសន្នជាងគេ។

អព្យាក្រឹតភាព ដើម្បីបន្តរក្សាក្តីសោមនស្សរីករាយនិងជំនឿទុកចិត្តព័ គ្រប់មជ្ឈដ្ឋានចលនាមិនគប្បីចូលរួមក្នុងកងការណ៍កេរ្តិ៍ឈ្មោះកុសលគ្រប់ក្នុង បញ្ហានយោបាយពូជសាសន៍ជំនឿសាសនា មនោគមន៍វិជ្ជាឡើយ។

ឯករាជ្យភាព ចលនាត្រូវតែឯករាជ្យ សមាគមជាតិទោះជាជំនួយការក្នុង ការផ្តល់សេវាកម្មមនុស្សធម៌របស់រដ្ឋាភិបាល និងស្ថិតនៅក្រោមច្បាប់ របស់ប្រទេសជាតិក៏ដោយ ក៏ជានិច្ចកាលត្រូវតែរក្សាស្វ័យភាពរបស់ខ្លួន ដើម្បីអាចធ្វើសកម្មភាពបានស្របតាមគោលការណ៍គ្រឹះនៃចលនា។

សេវាកម្មស្ម័គ្រចិត្ត គឺជាអង្គការសង្គ្រោះដោយស្ម័គ្រចិត្តដែលមិនមែនធ្វើ សកម្មភាពដោយសារតែចង់បានផលចំណេញនោះឡើយ។

ឯកភាព នៅក្នុងប្រទេសមួយ អាចមានសមាគមជាតិតែមួយគត់ សមាគម ជាតិនោះត្រូវតែបើកចំហជូនជនគ្រប់រូប ហើយត្រូវបំពេញភារកិច្ចមនុស្ស ធម៌នៅទូទាំងប្រទេស។

សកលភាព ចលនាកាកបាទក្រហម និងអង្គបច្ចុប្បន្នក្រហមអន្តរជាតិក្នុង នោះគ្រប់សមាគមជាតិទាំងអស់មានឋានៈស្មើគ្នាមានការទទួលខុសត្រូវ និងករណីកិច្ចជូនជំនួយគ្នាក្នុងការជួយគ្នាទៅវិញទៅមកជាលក្ខណៈសកល។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
សហព័ន្ធអន្តរជាតិនៃសមាគមជាតិកាកបាទក្រហម
អង្គចន្ទក្រហម

ប្រអប់សំបុត្រ PO BOX 372
CH-1211 ទីក្រុងហ្សឺណែវ Geneva 19
ប្រទេសស្វីស SWITZERLAND